

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

ដំណាក់កាល: ឯកសារព្រាង
លេខគម្រោង: AIIB 000446
ខែឧសភា ឆ្នាំ ២០២២

គម្រោង ពង្រឹងសមត្ថភាពផលិតភាពជនបទ

DRAFT

រៀបចំដោយ ក្រសួងអភិវឌ្ឍន៍ជនបទ

មាតិកា

ទំព័រ

សេចក្តីសង្ខេបរួម 3

1. ការពិពណ៌នាអំពីគម្រោង 5

1.1 វត្ថុបំណងរបស់គម្រោងនិងអ្នកទទួលបានផលដែលរំពឹងទុក 5

1.2 សមាសភាគរបស់គម្រោងនិងផែនការវិនិយោគ 6

1.3 ភូមិសាស្ត្រគ្របដណ្តប់របស់គម្រោង 8

1.4 រចនាសម្ព័ន្ធរបស់គម្រោង 10

2. យន្តការដោះស្រាយបណ្តឹង 11

ឧបសម្ព័ន្ធច៖ បញ្ជីត្រួតពិនិត្យវាយតម្លៃហេតុប៉ះពាល់ បរិស្ថានសង្ខេប 13

ឧបសម្ព័ន្ធច៖ ការវិភាគផលប៉ះពាល់សង្គមនិងហេតុប៉ះពាល់បរិស្ថាន 15

ឧបសម្ព័ន្ធច៖ បញ្ជីវាយតម្លៃហេតុប៉ះពាល់បរិស្ថាន 18

ឧបសម្ព័ន្ធច៖ បញ្ជីផ្ទៀងផ្ទាត់សម្រាប់ការត្រួតពិនិត្យហានិភ័យលើបម្រែបម្រួលអាកាសធាតុ 20

ឧបសម្ព័ន្ធច៖ បញ្ជីវាយតម្លៃការធ្វើលទ្ធកម្មដីធ្លីនិងការដោះស្រាយផលប៉ះពាល់ 22

ឧបសម្ព័ន្ធច៖ ទំរង់បរិច្ចាគនិងបញ្ជាក់ការប្រគល់ដីធ្លីនិងទ្រព្យសម្បត្តិផ្សេងៗ សម្រាប់សាងសង់ស្រះទឹកសហគមន៍និងផ្លូវជនបទ 24

ឧបសម្ព័ន្ធច៖ ទិន្នន័យសេដ្ឋកិច្ចសង្គមសង្ខេបរបស់ប្រជាពលរដ្ឋទំនងរងផលប៉ះពាល់ពីគម្រោងផ្លូវជនបទ 29

ឧបសម្ព័ន្ធច៖ ផែនការគ្រប់គ្រងបរិស្ថាននិងសង្គមទូទៅសម្រាប់ផ្លូវជនបទ 30

ឧបសម្ព័ន្ធច៖ ផែនការគ្រប់គ្រងបរិស្ថាននិងសង្គមទូទៅសម្រាប់ស្រះទឹកសហគមន៍ 41

សេចក្តីសង្ខេប

ដោយសារគម្រោងមានភាពជាបន្ទាន់ ដូច្នេះវិធីសាស្ត្រដោះស្រាយសម្រាប់ផលប៉ះពាល់បរិស្ថាននិងសង្គម បានអនុម័តនិងរៀបចំនូវក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមឈានចូលដល់ដំណាក់កាលអនុវត្តគម្រោង។ ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមបានរៀបចំដោយភ្នាក់ងារប្រតិបត្តិគម្រោង គឺក្រសួងអភិវឌ្ឍន៍ជនបទឆ្លើយតបទៅនឹងប្រភេទរបស់គម្រោងនៅក្នុងចំណាត់ថ្នាក់(បីB)។ ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមរួមមានការអធិប្បាយអំពីគម្រោង គោលនយោបាយបរិស្ថាននិងសង្គម ក្របខ័ណ្ឌច្បាប់ដែលអនុវត្តសម្រាប់គម្រោង ទំហំសកម្មភាពការងារសម្រាប់ការពិភាក្សានិងការធ្វើផែនការរបស់អ្នកជាប់ពាក់ព័ន្ធ ការវាយតម្លៃអំពីផលប៉ះពាល់ផ្នែកសង្គមនិងបរិស្ថានរួមទាំងបម្រែបម្រួលអាកាសធាតុ និងវិធីវិវឌ្ឍផ្សាយព័ត៌មាននិងការពិភាក្សាជាសាធារណៈ ហើយនិងទម្រង់សម្រាប់រៀបចំផែនការគ្រប់គ្រងបរិស្ថាន និងសង្គម។

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមគ្របដណ្តប់លើកិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គមនឹងអនុវត្តឲ្យមានប្រសិទ្ធភាព រួមមានតម្រូវការបរិស្ថាននិងសង្គមដែលអនុវត្តចំពោះគម្រោង។ គេបានអធិប្បាយពីនីតិវិធីដែលផ្តល់ព័ត៌មានតបវិញជាមួយនិងកិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គមរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី រួមមានការគ្រប់គ្រងនិងវាយតម្លៃផ្នែកបរិស្ថាននិងសង្គម (ESS1) ការដោះស្រាយផលប៉ះពាល់និងបញ្ហាដីធ្លី(ESS2)និងជនជាតិដើមភាគតិច(ESS3)។ គេរាប់បញ្ចូលផងដែរនូវបញ្ជីមិនរាប់បញ្ចូលផ្នែកសង្គម និងបរិស្ថានដែលបានកំណត់សកម្មភាពនិងការងារផ្សេងៗដែលមិនរាប់បញ្ចូលក្នុងការផ្តល់ហិរញ្ញវត្ថុ ហើយភ្នាក់ងារប្រតិបត្តិតម្រូវឲ្យដកចេញពីគម្រោង។

លើសពីនេះក្របខ័ណ្ឌផែនការដោះស្រាយផលប៉ះពាល់និងក្របខ័ណ្ឌផែនការអភិវឌ្ឍន៍ជនជាតិដើមភាគតិចបានរៀបចំដោយបញ្ចូលនៅក្នុងឧបសម្ព័ន្ធសម្រាប់ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម។

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមបានរៀបចំឡើងដើម្បីផ្តល់គោលការណ៍ណែនាំសម្រាប់ភ្នាក់ងារប្រតិបត្តិក៏ដូចជាអ្នកទទួលបានការនិងទីប្រឹក្សាដើម្បីជៀសវាងឬបន្ថយនូវផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកបរិស្ថាននិងសង្គម។ គេបានផ្តល់គោលការណ៍ណែនាំទៅលើនីតិវិធីដែលនឹងត្រូវបានអនុវត្តតាមសម្រាប់អនុគម្រោងនីមួយៗពីការជ្រើសរើសតាមរយៈការរៀបចំគម្រោងនិងដំណាក់កាលសាងសង់និងដំណើរការ។ ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមអនុវត្តចំពោះអនុគម្រោងទាំងអស់ដែលផ្តល់មូលនិធិដោយគម្រោងនិងផែនការគ្រប់គ្រងបរិស្ថាននិងសង្គមត្រូវតែអនុម័តដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មុនពេលផ្តល់កិច្ចសន្យាណាមួយ។

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមរួមមានការអធិប្បាយលម្អិតពីក្របខ័ណ្ឌស្ថាប័នជាតិសម្រាប់ការវាយតម្លៃផ្នែកបរិស្ថាននិងសង្គមរួមទាំងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ។ ការអធិប្បាយអំពីក្របខ័ណ្ឌច្បាប់ទាក់ទិនទៅនឹងគោលការណ៍ណែនាំនិងស្តង់ដារបរិស្ថាន ការដោះស្រាយផលប៉ះពាល់និងបញ្ហាដីធ្លី ក៏ដូចជាជនជាតិដើមភាគតិច។ ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមរួមមានទិន្នន័យបឋមផ្នែកសេដ្ឋកិច្ចសង្គមរបស់ខេត្តគោលដៅទាំងប្រាំ។

ការរៀបចំការអនុវត្តសម្រាប់ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមបានអធិប្បាយលំអិតសម្រាប់ការវាយតម្លៃអនុគម្រោងនីមួយៗនិងការកំណត់អត្តសញ្ញាណនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម វិធានការ

កាត់បន្ថយ និងឧបករណ៍ការអនុវត្តអំពីតម្រូវការបរិស្ថាននិងសង្គមដូចជាការគ្រប់គ្រងនិងការពិនិត្យតាមដាន។ ការទទួលខុសត្រូវសម្រាប់ការអនុវត្តក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមជាមួយនិងអង្គការគ្រប់គ្រងគម្រោងដែលគាំទ្រដោយអង្គការអនុវត្តគម្រោងថ្នាក់ខេត្តនិងក្រុមទីប្រឹក្សាផ្តល់សេវាទាំងបី (SP1, SP2,SP3) ដែលនឹងត្រូវជ្រើសរើសសម្រាប់រៀបចំនិងគ្រប់គ្រងការសាងសង់ផ្លូវជនបទនិងស្រះទឹកសហគមន៍។

មានការពិពណ៌នាអំពីយន្តការដោះស្រាយបណ្តឹងតវ៉ាដែលនឹងអនុវត្តសម្រាប់អនុគម្រោងទាំងអស់រួមមានការទទួលខុសត្រូវរបស់ស្ថាប័ននិងជំហាននៅក្នុងនីតិវិធីប្តឹងតវ៉ា។ វិធានការសុវត្ថិភាពនិងសុខភាពសហគមន៍បានអធិប្បាយរួមមានវិធានការជាក់លាក់ទាក់ទងទៅនឹងនីតិវិធីសុវត្ថិភាពនិងសុខភាពក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ឧទាហរណ៍ដូចជាផែនការគ្រប់គ្រងបរិស្ថាននិងសង្គមទូទៅសម្រាប់ផ្តល់ឱ្យទាំងផ្លូវជនបទនិងស្រះទឹកសហគមន៍ដែលនឹងមានគោលការណ៍ណែនាំសម្រាប់ការរៀបចំសម្រាប់អនុគម្រោងនីមួយៗ។

DRAFT

1. ការពិពណ៌នាអំពីគម្រោង

1.1 វត្ថុបំណងរបស់គម្រោងនិងអ្នកទទួលបានផលដែលរំពឹងទុក

1. វត្ថុបំណងរបស់គម្រោងគឺថិរភាពសេដ្ឋកិច្ចជនបទនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅជនបទនិងផលប៉ះពាល់ជាអវិជ្ជមានអ្នកចំណាកស្រុកវិលមកវិញដោយរោគរាតត្បាតជំងឺកូវីដ១៩។ វត្ថុបំណងនេះនឹងបានសម្រេចជាលទ្ធផលនៃការរក្សានិងជំរុញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ជនបទ។ ការបង្កើតមុខរបររយៈពេលខ្លី និងប្រាក់ចំណូលសម្រាប់ប្រជាជនមូលដ្ឋាននិងអ្នកចំណាក ស្រុកវិលប្រលប់មកវិញ។ ការកសាងសមត្ថភាពនិងជំនាញសារឡើងវិញនៃកម្លាំងពលកម្មមូលដ្ឋាននិង អ្នកទទួលបានការសាងសង់ថ្នាក់ជាតិដើម្បីធានាការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងកម្រិតស្តង់ដារជាតិ ជាមួយនិងដៃគូអភិវឌ្ឍន៍។ ការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធក្នុងគម្រោងសំខាន់ៗដើម្បីពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធជនបទនិងសេវា មូលដ្ឋានជនបទនៅក្នុងកម្មវិធីនាបន្ថែមទៀតរបស់គម្រោង។ គម្រោងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែង ទំនាក់ទំនងរបស់រាជរដ្ឋាភិបាលចំពោះ៖ (i) ធ្វើឲ្យប្រសើរឡើងការយល់ដឹងរបស់ប្រជាជនគោលដៅនៅ ជនបទ អំពីកំលាតសុវត្ថិភាពបុគ្គលនិងអនាម័យ ដើម្បីជួយទប់ទល់នឹងការរីករាលដាលរោគរាតត្បាត ជំងឺកូវីដ១៩បច្ចុប្បន្ន (ii) រៀបចំការត្រៀមលក្ខណៈជាស្រេច និងភាពស៊ាំក្នុងពេលរោគរាតត្បាតជំងឺ កូវីដ១៩ និងក្រោយពេលជំងឺរាតត្បាត។ គម្រោងរំពឹងថានឹងបង្កើនលទ្ធផលសំខាន់ៗក្នុងតំបន់គោល ដៅជនបទនៃខេត្តទាំងប្រាំដែលជាការឆ្លើយតបជាបន្ទាន់ទៅនឹងការរីករាលដាលជំងឺកូវីដ១៩។
 - a) ផ្តល់ការងាររយៈពេលខ្លីនិងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋចំនួន៥០០០០នាក់ រួមទាំងការ អភិវឌ្ឍសមត្ថភាពនិងជំនាញឡើងវិញនៃកម្លាំងពលកម្មក្នុងស្រុកចំពោះក្រុមងាយរងគ្រោះនិងអ្នកចំ ណាកស្រុកវិលត្រឡប់មកវិញដែលបាត់បង់ការងារដោយសារការរីករាលដាលជំងឺកូវីដ១៩ ដែលរស់ នៅក្នុងតំបន់គម្រោង។
 - b) ផ្តល់វគ្គបណ្តុះបណ្តាលជូនអ្នកទទួលបានការថ្នាក់ជាតិចំនួន២៥ក្រុមហ៊ុនអំពីគុណភាពហេដ្ឋារចនាសម្ព័ន្ធ ជនបទនិងសេវាជនបទគ្រឹះ រួមទាំងវិធានការប្រុងប្រយ័ត្នសម្រាប់ជំងឺកូវីដ១៩។
 - c) ផ្តល់តំណរក្លាប់ចូលដល់ទីផ្សារ មណ្ឌលសុខភាព និងសាលារៀនជាដើម។
 - d) ផ្តល់ភាពងាយស្រួលនៃការប្រើប្រាស់ទឹកស្អាត ការសំអាត និងអនាម័យ ជូនដល់ប្រជាពលរដ្ឋ ១៥០០០០នាក់ ជាពិសេសវិធានការលាងដៃដែលជាវិធានការកាត់បន្ថយចម្បងនៃជំងឺកូវីដ១៩។

2. **អ្នកទទួលបានផលដែលរំពឹងទុកពីគម្រោង៖** គម្រោងនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនជនបទក្នុងខេត្តគោលដៅទាំងប្រាំចំនួន៤៨០០០នាក់ ភាគច្រើនក្រុមងាយរងគ្រោះ (មានស្ត្រី កុមារនិងជនចំណាកស្រុកវិលត្រឡប់មកវិញ) ដែលលក្ខខណ្ឌសេដ្ឋកិច្ចសង្គមរបស់ពួកគេជួបប្រទះផលលំបាកពីភាគរាតត្បាតកូវីដ១៩ ដោយផ្តល់ការងាររយៈពេលខ្លីរបស់គម្រោង។ ការងារនិងសេវាកម្មរបស់គម្រោងគឺរំពឹងថាផ្តល់តម្លៃទាបផ្នែកលើការដេញថ្លៃប្រគល់ប្រដី មានលក្ខណៈជាអាទិភាពចំពោះឱកាសការងារនិងប្រយោជន៍សម្រាប់ប្រជាជនមូលដ្ឋាននិងអ្នកចំណាកស្រុកវិលត្រឡប់មកវិញរស់នៅតំបន់គម្រោងទាំងប្រជាជនមូលដ្ឋាននិងអ្នកទទួលបានការងារ នឹងត្រូវបានបណ្តុះបណ្តាលនៅក្រោមគម្រោង ដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធជនបទនិងសេវាកម្មជនបទគ្រឹះ ការកសាងសមត្ថភាពជាមូលដ្ឋានគ្រឹះសម្រាប់ការចែករំលែកនិងបទពិសោធន៍ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងឡាយ (មន្ត្រីរដ្ឋាភិបាល អ្នកទទួលបានការងារ សហគមន៍ជនបទ និងកម្មករ) ដើម្បីពង្រីកកម្មវិធីនាពេលអនាគតដោយរដ្ឋាភិបាលជាមួយនិងជំនួយពីធនាគារនិងដៃគូអភិវឌ្ឍន៍ដទៃទៀត។

1.2 សមាសភាគរបស់គម្រោងនិងផែនការវិនិយោគ

3. ដើម្បីឆ្លើយតបទៅនឹងវត្តមានក្នុងបរិបទភាគរាតត្បាតកូវីដ១៩ គម្រោងរួមមានការវិនិយោគក្នុងការអភិវឌ្ឍន៍សមត្ថភាពនិងសេដ្ឋកិច្ចជនបទនៅខេត្តទាំងប្រាំ រួមមានខេត្តចំនួនបីនៅតំបន់ជាប់ព្រំដែនជាមួយថៃគឺប៉ៃលិន ជាប់និងវៀតណាមមានព្រៃវែងនិងត្បូងឃ្មុំ។ ខេត្តមួយភ្ជាប់ទៅនឹងផែនការនៃខេត្តព្រះសីហនុគឺខេត្តកោះកុងនិងខេត្តមួយទៀតភ្ជាប់ទៅនឹងរាជធានីភ្នំពេញគឺខេត្តកំពង់ឆ្នាំង។ សមាសភាគរបស់គម្រោងមានដូចតទៅ៖

4. សមាសភាគ **A** ៖ ការវិនិយោគនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ (៦៣.៥លានដុល្លារក្នុងនោះកម្ចីពីធនាគារ AIB ចំនួន ៥៦លានដុល្លារ) ៖ សមាសភាគនេះមានបំណងបង្កើនមុខរបរ រយៈពេលខ្លីនៅមូលដ្ឋានក្រោមកិច្ចសន្យាសាងសង់ផ្លូវជនបទនិងស្រះទឹកសហគមន៍ផ្តល់ហិរញ្ញវត្ថុដោយគម្រោងនិងធានាពីការងារដំណើរការនិងការថែទាំ។ មុខរបររយៈពេលខ្លីទាំងនេះនឹង ផ្តល់ជូនដល់ក្រុមងាយរងគ្រោះក្នុងតំបន់គោលដៅគម្រោងរួមមានអ្នកចំណាកស្រុកគ្មានការងារធ្វើវិលត្រឡប់មកវិញ ដែលមានផលប៉ះពាល់ជាអវិជ្ជមានពីជំងឺរាតត្បាតកូវីដ១៩។

ផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ A1 (៥៦.២០លានដុល្លារក្នុងនោះកម្ចីពីធនាគារ AIB ចំនួន ៤៩.៦០លានដុល្លារ) ៖ រួមមាន៖ ការកែលំអរផ្លូវតាមលំនាំចាស់ដែលមានប្រវែង ២៣៥គ.ម សំណង់ស្ថានចាស់ ប្រព័ន្ធបង្ហូរទឹកដែលទ្រុឌទ្រោម និងកែលំអរដើម្បីឲ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើរទៅផ្សារ សាលារៀន មណ្ឌលសុខភាពនិងស្របតាមគោលនយោបាយនៃការអភិវឌ្ឍប្រកបដោយចីរភាពដោយបង្ខិតតំបន់ជនបទនឹង ទីប្រជុំជន នៅតាមរាជធានី-ខេត្ត ព្រមទាំងបន្តទៅនឹងបម្រែបម្រួលអាកាសធាតុ។ មានការកែលំអរដោយប្រើបច្ចេកទេសថ្មី ដូចជាការដាំរុក្ខជាតិបៃតង តាមជម្រាលផ្លូវ រួមផ្សំជាមួយនឹងការប្រើសម្ភារៈក្នុងមូលដ្ឋាន ដើម្បីផ្តល់សុវត្ថិភាពជូនដល់អ្នកថ្មើរជើង និងអ្នកជិះកង់ ព្រមទាំងលើកកម្ពស់សុវត្ថិភាពផ្លូវជនបទ។

ផ្នែកទឹកស្អាត សំអាត និងអនាម័យជនបទ A2 (មានចំនួនទឹកប្រាក់ ៧.៣លានដុល្លារ ក្នុងនោះកម្ចីពីធនាគារ AIB ចំនួន ៦.៤លានដុល្លារ) ផ្នែកទឹកស្អាត និងអនាម័យជនបទរួមមាន៖ ការស្តារស្រះសហគមន៍ចំនួន ៧៥ ដោយប្រើបច្ចេកទេសសមស្របសម្រាប់ធ្វើជម្រាលស្រះទឹកឡើងវិញ។ ស្រះសហគមន៍ដែលត្រូវសាងសង់ថ្មីចំនួន ៧៥ រួមទាំង

ផ្តល់ជូននូវបរិក្ខារទឹកស្អាត ការសំអាតនិងអនាម័យ។ គួរផែនទីដើម្បីកំណត់ទីតាំងប្រើប្រាស់ទឹកស្អាតក្នុងភូមិ ដែលមានចម្ងាយពី ២៥០ម៉ែត្រ ទៅ ៣៥០ម៉ែត្រ ដើម្បីសម្រាលបន្ទុកដល់ស្រ្តីនិងកុមារ។ ជាពិសេស ដើម្បីលើក កម្ពស់ទឹកស្អាត ការសំអាត និងអនាម័យ យើងក៏មានការផ្សព្វផ្សាយនូវវិធានការការពារជំងឺកូវីត-១៩ តាមរយៈ ការលាងសម្អាតដៃឲ្យបានស្អាតល្អ ជូនដល់ជនងាយរងគ្រោះនៅតំបន់ជនបទ ព្រមទាំងកៀងគរប្រជាពលរដ្ឋ ក្នុងសហគមន៍ឲ្យយល់ដឹងពីដំណើរការនៃការថែទាំ និងការប្រើប្រាស់ ទឹកស្អាត ការសំអាត និងអនាម័យដែលជា ផ្នែកមួយនៃការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីត-១៩ជាបន្ទាន់។

5. សមាសភាគB-ពង្រឹងការអភិវឌ្ឍសមត្ថភាពនិងគាំទ្រការគ្រប់គ្រងរបស់គម្រោង(មានចំនួនទឹកប្រាក់ ៤.០០លានដុល្លារ ដែលនោះកម្ចីពីធនាគារ AIB ចំនួន ៤.០០លានដុល្លារ)៖រួមមាន


- a) ការបណ្តុះបណ្តាលជំនាញឡើងវិញនៃប្រជាពលរដ្ឋមូលដ្ឋាននិងអ្នកទទួលបានការថ្នាក់ជាតិដើម្បីផ្តល់នូវ គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធជនបទ និងសេវាកម្មមូលដ្ឋានជនបទក្រោមគម្រោងក៏ដូចជាការផ្តល់ នូវមូលដ្ឋានគ្រឹះសម្រាប់ពង្រីកកម្មវិធីហេដ្ឋារចនាសម្ព័ន្ធជនបទនាពេលអនាគត។ ក្នុងពេលដំណើរការ ពិភាក្សាទៅលើក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គមប្រជាពលរដ្ឋមូលដ្ឋានរួមទាំងអ្នក ចំណាកស្រុកវិលត្រឡប់មកវិញ នឹងអធិប្បាយសង្ខេបអំពីគម្រោងក៏ដូចជាមុខរបររយៈពេលខ្លីនិង ឱកាសការអភិវឌ្ឍសមត្ថភាពនៅក្រោមគម្រោង។ ក្រុមងាយរងគ្រោះនៃប្រជាពលរដ្ឋជនបទនឹងមាន អាទិភាពលើកទឹកចិត្តចុះឈ្មោះជាអ្នកទទួលបានជាមួយឃុំ (ការិយាល័យសាលាស្រុក) ដើម្បីមាន ឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីសុខភាពការងារនិងសុវត្ថិភាពមាននៅក្នុងផែនការ គ្រប់គ្រងបរិស្ថាន ហើយចូលរួមនៅក្នុងកិច្ចសន្យាដែលផ្តល់ហិរញ្ញវត្ថុនៅក្រោមគម្រោង។ នៅក្នុង ផែនការគ្រប់គ្រងបរិស្ថាន គឺអ្នកទទួលបានការថ្នាក់ជាតិនិងចូលរួមបណ្តុះបណ្តាលអំពីកម្មវិធីហេដ្ឋារចនា សម្ព័ន្ធជនបទ ដើម្បីឆ្លើយតបនិងតម្រូវការនៃការរៀបចំស្តង់ដារល្អរបស់រដ្ឋាភិបាល និងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធជនបទប្រកបដោយគុណភាព។ ការអភិវឌ្ឍសមត្ថភាពនឹងអនុញ្ញាតឲ្យធនាគារក៏ ដូចជាដៃគូអភិវឌ្ឍដទៃទៀតដើម្បីបង្កើនកម្មវិធីហេដ្ឋារចនាសម្ព័ន្ធជនបទបន្ថែមទៀតនៅក្នុងប្រទេស កម្ពុជាដែលមានប្រជាពលរដ្ឋមូលដ្ឋាននិងអ្នកទទួលបានការថ្នាក់ជាតិគ្រប់គ្រាន់ដើម្បីចូលរួមវគ្គបណ្តុះ បណ្តាល។
- b) គាំទ្រការគ្រប់គ្រងគម្រោងដល់អង្គការគ្រប់គ្រងគម្រោង (PMU) និងអង្គការអនុវត្តគម្រោងថ្នាក់ខេត្ត (PIUs)ដែលមាន (i) ទីប្រឹក្សាអភិវឌ្ឍសហគមន៍ទីប្រឹក្សាបរិស្ថាននិងសង្គមដើម្បីបង្រៀនផ្នែកបរិស្ថាន និងសង្គមរបស់គម្រោងជាពិសេសដំណើរការពិភាក្សាក៏ដូចជាការកំណត់អត្តសញ្ញាណការជ្រើសរើស និងបណ្តុះបណ្តាលដល់ក្រុមងាយរងគ្រោះនៅជនបទរួមទាំងអ្នកចំណាកស្រុកដែលវិលមកវិញ ហើយនិងរបាយការណ៍ផ្នែកបរិស្ថាននិងសង្គម។ (ii) ទីប្រឹក្សាទូទៅជួយរៀបចំឯកសារដេញថ្លៃនិង ដំណើរការជ្រើសរើស (iii) ទីប្រឹក្សាផ្នែកគ្រប់គ្រងហិរញ្ញវត្ថុជួយសរសេររបាយការណ៍ផ្នែកហិរញ្ញវត្ថុ ប្រចាំត្រីមាស។ (iv) ទីប្រឹក្សាគ្រប់គ្រងគម្រោងជួយពិនិត្យតាមដាននិងវាយតម្លៃរួមទាំងរបាយការណ៍ ប្រចាំត្រីមាសនិងត្រួតពិនិត្យការអនុវត្តគម្រោងដែលត្រូវបានផ្តល់ឲ្យនូវការរៀបចំអនុវត្តជាមិជ្ឈការ ជាមួយនិងការពិនិត្យនូវកិច្ចសន្យាគូបៗចម្រុះទាំងអស់។ គម្រោងផ្តល់នូវទីប្រឹក្សាគាំទ្រការគ្រប់គ្រង គម្រោងសម្រាប់ក្នុងពេលអនុវត្តនិងរៀបចំនូវកម្មវិធីចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់អ្នក ជាប់ពាក់ព័ន្ធសំខាន់ៗ។

6. គម្រោងបានកសាងក្របខ័ណ្ឌគោលនយោបាយផ្លូវជនបទ¹ គាំទ្រដោយដៃគូអភិវឌ្ឍន៍តាំងពីឆ្នាំ២០១០ នៅក្រោមកម្មវិធីជាតិរបស់រាជរដ្ឋាភិបាល² ដៃគូអភិវឌ្ឍន៍បានគាំទ្រស្របគ្នានឹងកម្មវិធីជំនួយបច្ចេកទេសសម្រាប់សុវត្ថិភាពផ្លូវជនបទការយល់ដឹងរបស់សហគមន៍ការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលនឹងផ្តល់ប្រយោជន៍ដល់គម្រោង។ គម្រោងក៏បានគាំទ្រផងដែរនូវយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលទាក់ទងទៅនឹងការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យ (ឆ្នាំ២០១៤ដល់២០២៥) និង ផ្តល់វិភាគទានដល់ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩នៅក្រោម(គោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ទី៦) SDG6.។

1.3 កូមិសាស្ត្រគ្រប់ដណ្តប់របស់គម្រោង

7. គម្រោងបាននឹងកំពុងអនុវត្តនៅខេត្តគោលដៅទាំងប្រាំក្នុងភាគខាងលិចនិងខាងត្បូងរបស់ប្រទេស។ ខេត្តប៉ៃលិននិងកោះកុងមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងខេត្តពីរទៀតគឺត្បូងឃ្មុំនិងព្រៃវែងមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម។ ខេត្តកោះកុងភ្ជាប់ទៅផែសមុទ្រខេត្តព្រះសីហនុ និងខេត្តកំពង់ឆ្នាំងភ្ជាប់ទៅនឹងរាជធានីភ្នំពេញ។ ខេត្តប៉ៃលិននិងកោះកុងមានប្រជាជនតិចដែលស្មើនឹង៨% នៃប្រជាជនខេត្តគោលដៅទាំងប្រាំ។ ខេត្តកោះកុង មានផ្ទៃដីធំទូលាយ នេះបញ្ជាក់ថា មានរបាយប្រជាជនរស់នៅរាយប៉ាយច្រើនជាងខេត្តគោលដៅបួនទៀត។ សមាជិកគ្រួសារជាមធ្យមមានគ្នា៤.៥នាក់ហើយនេះបង្ហាញពីការប្រែប្រួលតិចតួចនៅទូទាំងខេត្តគោលដៅទាំងប្រាំ។

Figure 1: ទីតាំងខេត្តគោលដៅ



¹ Initiated in 1999 and last updated in 2019 by MRD.
² ADB. 2010. L2670: Rural Roads Improvement Project (USD 67 m - 505 km - completed);
 ADB. 2014. L3151; L8299; L8300: Rural Roads Improvement Project II (USD 193 m - 1,200 km - completed);
 ADB. 2018. L3678: Rural Roads Improvement Project III (USD 66 m - 360 km - ongoing).
 IDA. 2020. L3522: Cambodia Road Connectivity Improvement Project (USD 100 m - 250 km - ongoing)

Table 1: ផ្ទៃដីនិងប្រជាជននៃខេត្តគោលដៅទាំងប្រាំ^៣

ខេត្ត	ផ្ទៃដី(km ²)	ចំនួនគ្រួសារ	បុរស	ស្រី	ប្រជាសរុប	% ផ្ទៃដីសរុប	% គ្រួសារសរុប
ប៉ៃលិន	803	17,177	36,002	36,002	72,208	3%	3%
កំពង់ឆ្នាំង	5,521	126,299	245,498	272,400	517,898	21%	20%
ត្បូងឃ្មុំ	5,250	178,942	368,593	395,142	763,735	20%	29%
ព្រៃវែង	4,883	266,934	492,221	557,140	1,049,361	18%	43%
កោះកុង	10,090	28,027	61,507	61,376	122,883	38%	5%
សរុប	26,547	617,379	1,204,025	1,322,060	2,526,085		

8. ដំណើរការនៃការកំណត់អត្តសញ្ញាណនិងការជ្រើសរើសអនុគម្រោងមិនទាន់បញ្ចប់នៅឡើយទោះជាយ៉ាងណាទិន្នន័យប្រជាសាស្ត្រសម្រាប់ស្រុកទាំងអស់នៅក្នុងខេត្តគោលដៅទាំងប្រាំបាននឹងកំពុងអនុវត្ត^៤ ។ លក្ខណៈចំបងរបស់ខេត្តនីមួយៗបានពិពណ៌នាដូចតទៅ៖
 - a) **ខេត្តប៉ៃលិន**៖មានទីតាំងនៅភាគពាយព្យនៃប្រទេសកម្ពុជាដែលព័ទ្ធជុំវិញដោយខេត្តបាត់ដំបង ហើយមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ។ វប្បធម៌របស់ខេត្តនេះពីមុនមកគឺមានពួកកូឡាមករស់នៅដែលមានលក្ខណៈសំគាល់ដោយម្លូបអាហារ សំលៀកបំពាក់ វត្តអារាម បុណ្យទាន និងសិល្បៈ។ ខេត្តនេះមានត្បូងតែយកអស់ហើយក្នុងពេលខ្មែរក្រហមកាន់កាប់។ ព្រៃឈើក៏ហោចដែរ។ ដីខ្ពង់រាប អាចដាំដំណាំស្រូវបានខ្លះ កសិករភាគច្រើនដាំដំណាំសម្រាប់លក់នៅទីផ្សារដូចជា ល្ង សណ្តែកកូរ និងសណ្តែកសៀង។
 - b) **ខេត្តកំពង់ឆ្នាំង**៖ ជាខេត្តមួយតូច ដែលមានចម្ងាយប្រមាណ៩១គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញមានព្រំប្រទល់ជាប់ជាមួយខេត្តពោធិ៍សាត់នៅភាគពាយព្យ ខេត្តនេះស្ថិតនៅលើដីទំនាបភាគកណ្តាលនៃប្រទេសកម្ពុជាដែលមានទឹកទន្លេសាបហូរចេញចូលទៅទន្លេមេគង្គ។ ជាលទ្ធផលនៃទីតាំងក្រៅពីទន្លេសាប ខេត្តនេះសម្បូរធនធានធម្មជាតិ រួមមានត្រីទឹកសាប ខ្សាច់សម្រាប់សម្ភារៈសំណង់ មានរ៉ែនៅក្រោមដី។ មជ្ឈមណ្ឌលសេដ្ឋកិច្ចគឺ ត្រី ស្រូវ ដំណាំ និងឧស្សាហកម្មកាត់ដេរ។ ខេត្តនេះល្បីខាងធ្វើឆ្នាំងដី ក្អមដី និងវត្តសេរាមិចដទៃទៀតដែលផលិតនៅរដូវប្រាំង។ ផលិតផលកសិកម្មចម្បងរួមមានស្រូវ ពោត សណ្តែក ល្ង ដំឡូង គ្រាប់ឈូក ឌីឡីក និងល្អៅ។
 - c) **ខេត្តត្បូងឃ្មុំ**៖មានទីតាំងនៅដីទំនាបកណ្តាលទន្លេមេគង្គមានព្រំប្រទល់ជាប់ជាមួយខេត្តកំពង់ចាមតាមបណ្តោយទន្លេមេគង្គ ជាប់ជាមួយខេត្តក្រចេះនៅផ្នែកខាងជើង និងខេត្តព្រៃវែងផ្នែកខាងត្បូង។ មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមនៅផ្នែកខាងកើត។ខេត្តនេះមានចាមច្រើនរហូតដល់ទៅ១២%គិតទូទាំងប្រទេសប៉ុន្តែពួកគេពុំទទួលស្គាល់ថាជាជនជាតិភាគតិចឡើយ។ខេត្តនេះមានដីទំនាប ហើយកសិកម្មគឺជាសកម្មភាពសេដ្ឋកិច្ចចម្បងនៃការដាំដុះដំណាំប្រចាំឆ្នាំដូចជាកៅស៊ូ ស្វាយ ធុរេន ខ្នុរ ស្វាយចន្ទី ក៏ដូចជាដំណាំស្រូវ ដំឡូង អំពៅ ចេក ដូង និងត្នោត។

³ General Population Census of Kingdom of Cambodia - National Institute of Statistics, Ministry of Planning (2019). https://www.nis.gov.kh/nis/Census2019/Provisional%20Population%20Census%202019_English_FINAL.pdf
⁴ See Annex 1 for the district demographic data.

- d) **ខេត្តព្រៃវែង**៖មានទីតាំងនៅផ្នែកអាគ្នេយ៍នៃប្រទេសមានព្រំប្រទល់ជាប់ជាមួយខេត្តត្បូងឃ្មុំនៅផ្នែកខាងជើងជាប់និងខេត្តកំពង់ចាមផ្នែកពាយព្យ។ជាប់ជាមួយខេត្តកណ្តាលផ្នែកខាងលិច និងខេត្តស្វាយរៀងខាងកើត។ មានព្រំប្រទល់ជាប់ជាមួយនិងប្រទេសវៀតណាមនៅផ្នែកខាងត្បូង។ កសិកម្មគឺជាសកម្មភាពសេដ្ឋកិច្ចចម្បងដែលផ្តល់ប្រយោជន៍ពីដីល្បាប់ក្នុងពេលទឹកជំនន់រដូវវស្សា។ ដំណាំចម្បងគឺស្រូវវស្សា ដែលផ្តល់វិភាគទាន១០% នៃផលិតផលប្រចាំឆ្នាំរបស់ជាតិ។ ដំណាំផ្សេងៗទៀតមាន សណ្តែកកូរ អំពៅ ត្នោត ជំឡូង និងផ្លែឈើមាន ដូង ស្វាយនិងស្វាយចន្ទី។
- e) **ខេត្តកោះកុង**៖ ស្ថិតនៅភាគនាគីនៃកម្ពុជា ឆ្នេរសមុទ្រវែងមិនមានការអភិវឌ្ឍ និងមានព្រៃភ្នំធំធេងមិនអាចចូលបានគឺភ្នំក្រវាញ មានឧទ្យានជាតិរបស់កម្ពុជាគឺឧទ្យានបូទុមសាគរនិងមួយផ្នែកនៃឧទ្យានជាតិគិរីវិរម្យ។ កោះកុងមានព្រំប្រទល់ជាប់ជាមួយនិងខេត្តពោធិ៍សាត់នៅផ្នែកខាងជើង កំពង់ស្ពឺផ្នែកខាងកើត។ ព្រំប្រទល់ជាមួយខេត្តព្រះសីហនុផ្នែកខាងកើតនិងខាងត្បូង។ ខេត្តនេះមានច្រកព្រំដែនអន្តរជាតិតូចមួយជាមួយថៃ មានផ្ទៃដីសម្រាប់ដំណាំស្រូវវស្សាតិចតួចប៉ុន្តែមានដំណាំដ៏ខ្ពង់រាបច្រើនហើយសហគមន៍ព្រៃឈើគឺពឹងផ្អែកទៅលើការប្រមូលអនុផលព្រៃឈើ។ ស្រុកច្នាំបាំងជាផ្នែកមួយនៃគម្រោងមានពីរឃុំត្រូវជាបីភូមិដែលមានសហគមន៍ជនជាតិដើមភាគតិចបានចុះបញ្ជីជាមួយនិងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ។

1.4 រចនាសម្ព័ន្ធរបស់គម្រោង

- 9. ក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តទទួលខុសត្រូវសម្រាប់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទនិងអនុវត្តសកម្មភាពគម្រោងតាមរយៈការបង្កើតនូវអង្គការគ្រប់គ្រងគម្រោង។ នាយកគម្រោងនឹងទទួលខុសត្រូវសម្រាប់គោលការណ៍ណែនាំទូទៅនិងផ្តល់ជំនួយគោលនយោបាយ សម្របសម្រួលផ្ទៃក្នុង ពិភាក្សា និងដំណោះស្រាយពីបញ្ហាផ្សេងៗរបស់គម្រោងជាមួយនិងដៃគូក្នុងក្រសួង និងមន្ទីរ បន្សឹកជាមួយនិងអ្នកផ្តល់ជំនួយនិងភាពសុខដុមរមនា ហើយនិងការផ្សព្វផ្សាយជាសាធារណៈនិងចលនាសង្គមស៊ីវិលផ្សេងៗ។
- 10. ប្រធានគម្រោងនៅក្នុងអង្គការគ្រប់គ្រងគម្រោង គឺផ្តល់ការគាំទ្រប្រចាំថ្ងៃជូនចំពោះនាយកគម្រោងនិងមានការទទួលខុសត្រូវដើម្បីធានាថាឯកសារដំណើរការគម្រោងត្រូវបានអនុវត្តតាមសកម្មភាពបរិស្ថាននិងសង្គមត្រូវបានអនុវត្តហើយទីប្រឹក្សាទាំងអស់គោរពតាមលក្ខខណ្ឌការងារនិងផែនការដែលត្រូវបង្រៀន។ សកម្មភាពរបស់គម្រោងគឺអនុវត្តទៅតាមកាលវិភាគនិងក្នុងក្របខ័ណ្ឌថវិកាដែលបានកំណត់ហើយរបាយការណ៍ការគ្រប់គ្រងហិរញ្ញវត្ថុត្រូវដាក់ជូនឲ្យទាន់ពេលកំណត់។
- 11. អង្គការគ្រប់គ្រងផ្នែកបរិស្ថាននិងសង្គមមានទីប្រឹក្សាកិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គមទទួលខុសត្រូវវាយតម្លៃអំពីផលប៉ះពាល់សង្គមនិងបរិស្ថានដែលរួមមានផលប៉ះពាល់ការប្រើប្រាស់ដីធ្លីទៅលើអទិភាពផ្លូវជនបទនិងស្រះទឹកសហគមន៍។ គេត្រូវរាយការណ៍ជូនប្រធានគម្រោងអំពីលទ្ធផលដំណើរការវាយតម្លៃ ប្រសិនបើគេរកឃើញថាគម្រោងផ្លូវប្រស្រះនឹងមានផលប៉ះពាល់ទៅលើបញ្ហាការប្រើប្រាស់ដីធ្លីនិងទ្រព្យសម្បត្តិផ្សេងៗ។ នៅក្នុងខេត្តគោលដៅនីមួយៗអង្គការអនុវត្តគម្រោងបានបង្កើតឡើងជាមួយនិងការទទួលខុសត្រូវសម្រាប់គាំទ្រនិងផ្តល់ភាពងាយស្រួលទៅដល់ដំណើរការវាយតម្លៃកិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម។

2. យន្តការដោះស្រាយបណ្តឹង

- 12. គម្រោងបានអភិវឌ្ឍយន្តការដោះស្រាយបណ្តឹងតវ៉ាដែលអាចបំភ្លឺនូវការបារម្ភដោះស្រាយទាន់ពេលវេលា ដោយប្រើប្រាស់ដំណើរការសាមញ្ញគឺដំណោះស្រាយសមស្រប ហើយអ្នកតវ៉ានឹងអាចចូលប្តឹងបានដោយគ្មានចំណាយលុយកាក់អ្វីទាំងអស់សម្រាប់គ្រួសាររងផលប៉ះពាល់ពីការសាងសង់សំណង់រួមទាំងកម្លាំងពលកម្មដែលបានជួលដោយអ្នកទទួលការកែដូចជាអ្នកពាក់ព័ន្ធដទៃទៀតដែលរងផលប៉ះពាល់ដោយផ្ទាល់។
- 13. យន្តការដោះស្រាយបណ្តឹងអាចដាក់ទៅបានប្រសិនបើគ្រួសាររងផលប៉ះពាល់ជឿជាក់ថាអនុគម្រោងមានផលប៉ះពាល់ទៅលើពួកគាត់ជាលទ្ធផលនៃផលប៉ះពាល់ដោយសារតែការបាត់បង់ដីធ្លីហេតុប៉ះពាល់បរិស្ថាន លក្ខខណ្ឌកម្លាំងពលកម្មអយុត្តិធម៌ ឬក៏ លទ្ធផលអាក្រក់ផ្សេងៗទៀត។ សម្រាប់ប្រយោជន៍ភាគីពាក់ព័ន្ធទាំងឡាយយន្តការដោះស្រាយបណ្តឹងតវ៉ាបានរៀបចំដូចមានវត្ថុបំណងនៃការដោះស្រាយខ្លីដែលអាចធ្វើទៅបាន។ មានបួនជំហាននៅក្នុងការឆ្លើយតបទៅនឹងយន្តការដោះស្រាយបណ្តឹងមានថ្នាក់ ភូមិ ឃុំ ស្រុក ខេត្ត និងថ្នាក់ជាតិ។ យន្តការទទួលបណ្តឹងតវ៉ា បានពន្យល់ទៅអាជ្ញាធរមូលដ្ឋាននិងសហគមន៍ក្នុងពេលការប្រជុំជាសាធារណៈរួមមាននៅក្នុងប័ណ្ណព័ត៌មានរបស់គម្រោងសម្រាប់អនុគម្រោងនីមួយៗមានលេខទាក់ទងលម្អិតសម្រាប់គ្រប់កម្រិត។ ប័ណ្ណព័ត៌មានសម្រាប់អនុគម្រោងនីមួយៗមានលេខទាក់ទងលម្អិត នៅថ្នាក់ឃុំ ដល់ខេត្ត មានលេខទាក់ទងនិងមានអ៊ីម៉ែល។ តំណភ្ជាប់គេហទំព័ររបស់គម្រោងក៏មានដែរ ហើយអ្នករងផលប៉ះពាល់លើកទឹកចិត្ត ឲ្យប្រើប្រាស់វេទិកាសាធារណៈដែលមាននៅក្នុងបណ្តាញសង្គមរបស់គម្រោងទាក់ទិនទៅនឹងបណ្តឹងតវ៉ា។
- 14. ដំណាក់កាលនីមួយៗបានសង្ខេបដូចខាងក្រោម ៖
 - a) **ដំណាក់កាលទី១៖** កំរិតទីមួយនៃការដោះស្រាយបណ្តឹងទៅតាមវិធីទូទៅក្នុងប្រទេសកម្ពុជា គឺស្រាយបញ្ហានៅកំរិតភូមិ/ឃុំ អាចជាការស្រុះស្រួលគ្នានៅនឹងកន្លែងពុំចាំបាច់ដាក់ពាក្យប្តឹងជាផ្លូវការទេ។ គ្រួសាររងផលប៉ះពាល់អាចដាក់ពាក្យបណ្តឹងឬប្តឹងផ្ទាល់មាត់ ឬ ដាក់លិខិតជាលាយលក្ខណ៍អក្សរទៅកាន់មេភូមិនិងមេឃុំ។ អ្នកទទួលពាក្យបណ្តឹងនឹងកត់ត្រាបញ្ជាក់ពីសេចក្តីនិងដើមហេតុនៃពាក្យបណ្តឹង។ បើក្នុងអំឡុងពេល១៥ថ្ងៃម្ចាស់បណ្តឹងមិនបានទទួលដំណឹងពីអ្នកទទួលពាក្យបណ្តឹងឬមិនពេញចិត្តនឹងដំណោះស្រាយនោះម្ចាស់បណ្តឹងអាចនាំយកពាក្យបណ្តឹងរបស់ខ្លួនទៅការិយាល័យថ្នាក់ស្រុក។
 - b) **ដំណាក់កាលទី២៖** ក្នុងករណីបណ្តឹងមិនអាចដោះស្រាយបាន នៅថ្នាក់ឃុំ/ភូមិ។ បណ្តឹងអាចឡើងដល់ការិយាល័យអភិបាលស្រុកដាក់កំរិតទី២។ ការិយាល័យស្រុកនឹងដោះស្រាយពាក្យបណ្តឹងក្នុងរយៈពេល ១៥ ថ្ងៃ ជូនម្ចាស់បណ្តឹង។ បើសិនជាបណ្តឹងរបស់លោកអ្នកនៅតែមិនបានដោះស្រាយនៅដំណាក់កាលនេះទេ ការិយាល័យស្រុកនឹងបញ្ជូនពាក្យបណ្តឹងទៅអនុគណៈកម្មការបណ្តឹងតវ៉ា ខេត្ត ជាអ្នកដោះស្រាយបន្ត។
 - c) **ដំណាក់កាលទី៣៖** អនុគណៈកម្មការបណ្តឹងតវ៉ាខេត្ត នឹងជួបជាមួយម្ចាស់បណ្តឹង ហើយដោះស្រាយបណ្តឹង។ បន្ទាប់មកអនុគណៈកម្មការខេត្ត ស្នើឲ្យពិនិត្យឡើងវិញ និងវាស់វែងលំអិត តាមរយៈក្រុមការងារភូមិបាលស្រុក។ ក្នុងរយៈពេល ៣០ថ្ងៃ នៃការដាក់ពាក្យបណ្តឹង អនុគណៈកម្មការ

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

បណ្តឹងតវ៉ាខេត្ត ត្រូវសម្រេចជាលាយលក្ខណ៍អក្សររួចដាក់ជូនទៅសមាជិកអនុគណៈកម្មការខេត្ត ក៏ដូចក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រួសាររងផលប៉ះពាល់/ម្ចាស់បណ្តឹង។

- d) **ដំណាក់កាលទី៤:** ប្រសិនបើពាក្យប្តឹងនៅមិនទាន់ដោះស្រាយពីអនុគណៈកម្មការបណ្តឹងតវ៉ាខេត្ត ឬម្ចាស់បណ្តឹងមិនពេញចិត្តនឹងដំណោះស្រាយពួកគាត់អាចបន្តដាក់ពាក្យបណ្តឹងទៅកាន់ តុលាការខេត្តដែលនេះជាដំណាក់កាលចុងក្រោយនៃពាក្យបណ្តឹង។ តុលាការនឹងរៀបចំសេចក្តី សម្រេចជាលាយលក្ខណ៍អក្សរ និងដាក់ជូនមកក្រសួងអភិវឌ្ឍន៍ជនបទ/ អង្គការគ្រប់គ្រងគម្រោង មន្ទីរអភិវឌ្ឍន៍ជនបទនិងគ្រួសាររងផលប៉ះពាល់/ម្ចាស់បណ្តឹង។ បើភាគីណាមួយមិនពេញចិត្ត ជាមួយនិងការកាត់ក្តីរបស់តុលាការខេត្តពួកគាត់អាចឡើងទៅថ្នាក់លើបន្តទៀត។

15. អនុគណៈកម្មការបណ្តឹងតវ៉ាខេត្តរួមមានតំណាងពីអាជ្ញាធរពាក់ព័ន្ធនានានិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដូចតទៅ៖

- ប្រធានជាអភិបាលខេត្តឬអ្នកត្រូវបានចាត់តាំងដោយអភិបាលខេត្ត។
- អនុប្រធាន៖ ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី។
- សមាជិក៖ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សមាជិក៖ ប្រធានការិយាល័យនីតិកម្មនិងសន្តិសុខសង្គម
- សមាជិក៖ អភិបាលស្រុកពាក់ព័ន្ធ
- សមាជិក៖ ក្រុមប្រឹក្សាឃុំពាក់ព័ន្ធ។
- សមាជិក៖ តំណាងម្នាក់ពីអង្គការសង្គមស៊ីវិលដែលមានមូលដ្ឋាននៅទីនោះ។

16. ពុំមានការគិតប្រាក់ឬកម្រៃអ្វីទេទាក់ទងទៅលើការប្តឹងរបស់អ្នករងផលប៉ះពាល់ នៅក្នុងដំណើរការពិភាក្សា មួយ(១) ដល់កម្រិត (៣)។ ទោះបីយ៉ាងច្បាប់ភូមិបាល គឺអ្នកប្តឹងអាចប្តឹងទៅតុលាការខេត្ត ក្រុង ដើម្បី ស្វែងរកដំណោះស្រាយ។ សកម្មភាពទាំងនេះអាចចំណាយថវិកាសម្រាប់អ្នករងផលប៉ះពាល់ប្តឹង។ នៅក្នុង ដំណាក់កាលនេះពុំមានការជាប់ពាក់ព័ន្ធជាមួយអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់សម្រាប់គម្រោង អភិវឌ្ឍន៍ ឬក្រុមការងារអន្តរក្រសួងទេ ជរាបណា មានបទបញ្ជាពីតុលាការពាក់ព័ន្ធ

ឧបសម្ព័ន្ធនេះ បញ្ជីត្រួតពិនិត្យវាយតម្លៃហេតុប៉ះពាល់ បរិស្ថានសង្ខេប

កិច្ចការពារបរិស្ថាន	មាន	គ្មាន	កំណត់សម្គាល់
<p>ក. តើទីតាំងគម្រោងនៅជិតឬនៅនឹងតំបន់ដែលងាយរងផលប៉ះពាល់ខាងក្រោម នេះដែរឬទេ?</p> <ul style="list-style-type: none"> - តំបន់ដីសើម - តំបន់ព្រៃកោងកាង - តំបន់ឆ្នេរ 			
<p>ខ. តើគម្រោងនឹងបណ្តាលឱ្យមានការថមថយនៃតំបន់ប្រវត្តិសាស្ត្រ/ វប្បធម៌ ការខូចទ្រង់ទ្រាយនៃទេសភាព ឬការបាត់បង់សក្តានុពល/ ខូចខាតដល់ធនធានវប្បធម៌រូបវន្តដែរឬទេ?</p>			
<p>គ. តើគម្រោងនឹងបង្កការរំខានដល់អេកូឡូស៊ីដែលតម្លៃ(ឧ. តំបន់ងាយរងផលប៉ះពាល់ ឬតំបន់ការពារ) ដែរឬទេ?</p>			
<p>ឃ. តើគម្រោងនេះនឹងបង្កើតឱ្យមានការផ្លាស់ប្តូរផ្ទៃផ្លូវទឹក ដែលធ្វើឱ្យមានការកើនឡើងនូវកកដឹកក្នុងស្ទឹង/អូរ ដោយសារមានការហូរច្រោះមកពីការដ្ឋានសំណង់ដែរឬទេ?</p>			
<p>ង. តើគម្រោងនេះនឹងធ្វើឱ្យខូចគុណភាពទឹក ដោយសារតែការហូរច្រោះដីល្បាប់និងទឹកកខ្វក់មកពីជំរុំកម្មករ និងសារធាតុគីមីដែលត្រូវបានប្រើក្នុងការសាងសង់ ដែរឬទេ?</p>			
<p>ច. តើគម្រោងនេះនឹងធ្វើឱ្យមានការបំពុលខ្យល់ ក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិការនៃគម្រោង ដែរឬទេ?</p>			
<p>ឆ. តើគម្រោងនឹងមានសម្លេងរំខាន និងរំញ័រដោយសារតែការសាងសង់ ឬប្រតិបត្តិការនៃគម្រោង ដែរឬទេ?</p>			
<p>ជ. តើគម្រោងនឹងមានការកង្វះអនាម័យ និងការចោលសំណល់រឹងនៅក្នុងជំរុំកម្មករ និងក្នុងទីតាំងការដ្ឋានសាងសង់ ព្រមទាំងការឆ្លងជំងឺដែលអាចកើតមានដូចជា កាមរោគ និងជំងឺអេដស៍ ពីកម្មករទៅប្រជាជនក្នុងមូលដ្ឋាន ដែរឬទេ?</p>			
<p>ឈ. តើគម្រោងនឹងបង្កើតជម្រកបណ្តោះអាសន្នសម្រាប់សត្វដែលបង្កជាជំងឺ ដូចជាមូស និងសត្វកកេរ ដែរឬទេ?</p>			
<p>ញ. តើក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការនៃគម្រោងនឹងមានចំនួនប្រជាជនកើនឡើងដែលបណ្តាលឱ្យមានការកើនឡើងនូវបន្ទុកលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសង្គម ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែរឬទេ?</p>			

កិច្ចការពារបរិស្ថាន	មាន	គ្មាន	កំណត់សម្គាល់
ដ. តើគម្រោងនឹងមានហានិភ័យនិងភាពងាយរងគ្រោះទាក់ទងនឹងសុខភាពនិងសុវត្ថិភាពការងារដោយសារតែគ្រោះថ្នាក់ខាងផ្ទៃក្នុងសាស្ត្រ គីមីសាស្ត្រ ជីវសាស្ត្រ និងវិទ្យុសកម្មក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការគម្រោង ដែរឬទេ?			
ប. តើគម្រោងនឹងមានហានិភ័យដល់សុខភាព និងសុវត្ថិភាពសហគមន៍ដោយសារតែការដឹកជញ្ជូន ការផ្គុំ និងការប្រើប្រាស់ និងការបោះចោលសំភារៈ ដូចជាគ្រឿងផ្ទុះ ប្រេងឥន្ធនៈ និងសារធាតុគីមីផ្សេងទៀតក្នុងពេលសាងសង់ និងប្រតិបត្តិការ ដែរឬទេ?			
ខ. តើគម្រោងនឹងមានហានិភ័យដល់សុវត្ថិភាពសហគមន៍ដោយសារការបង្កើតមនុស្ស និងធម្មជាតិ ជាពិសេសនៅកន្លែងការដ្ឋានសាងសង់ មានគ្រឿងយន្ត ឬគ្រឿងចក្រ ដែលដំណើរការនៅក្នុងសហគមន៍ ដែលប៉ះពាល់ឬធ្វើឱ្យប្រសព្វដល់សមាជិកសហគមន៍ ដោយសារការធ្វេសប្រហែសរបស់ក្រុមអ្នកទទួលបាន ក្នុងអំឡុងពេលសាងសង់ ប្រតិបត្តិការ និងការបញ្ចប់គម្រោង/រុះរើរោងគម្រោង ដែរឬទេ?			
គ. តើគម្រោងនឹងបង្កើតឱ្យមានសំណល់រឹង ឬសំណល់មានគ្រោះថ្នាក់ ដែរឬទេ?			
ណ. តើគម្រោងនឹងប្រើប្រាស់សារធាតុគីមី ដែរឬទេ?			
ត. តើគម្រោងនឹងបង្កើតសំណល់រាវក្នុងអំឡុងពេលសាងសង់ ឬប្រតិបត្តិការ ដែរឬទេ?			
ថ. តើគម្រោងមានហានិភ័យដោយសារគ្រាប់មីន/ យុទ្ធភ័ណ្ណមីនទាន់ផ្ទុះ ដែរឬទេ?			
ទ. តើគម្រោងនឹងបង្កឱ្យមានការសាយភាយក្រវី៧១៩ ដែរឬទេ?			
ធ. តើគម្រោងនឹងធ្វើឱ្យមានទឹកជំនន់ក្នុងតំបន់ ដែរឬទេ?			
ន. ប្រសិនបើមានចម្លើយជាច្រើននៃសំណួរទាំងអស់ខាងលើនេះ ឆ្លើយថា “មាន” នោះការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលរួមមានផែនការគ្រប់គ្រងបរិស្ថាន និងផែនការត្រួតពិនិត្យបរិស្ថាន ចាំបាច់ត្រូវរៀបចំ និងភ្ជាប់ជូននៅក្នុងរបាយការណ៍។			

ឧបសម្ព័ន្ធទី៧៖ ការវិភាគផលប៉ះពាល់សង្គមនិងហេតុប៉ះពាល់បរិស្ថាន

ផលប៉ះពាល់សង្គមនិងហេតុប៉ះពាល់បរិស្ថានរយៈពេលវែង

បញ្ហា Problem	កម្រិត Severity		ទីកន្លែងក្នុងផែនទី Locations on map
បង្កើនការគំរាមកំហែងដល់ការរស់នៅរបស់សត្វព្រៃងាយរងគ្រោះ ដែលបានរស់នៅក្នុងតំបន់នេះ	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការធ្វើឱ្យខូចខាតដល់ធនធានជលផល ឬបរិមាណផលស្តុកធនធានជលផល	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការធ្វើឱ្យខូចខាតដល់ព្រៃឈើ (ជាពិសេសនៅក្នុងតំបន់ ជីវចម្រុះ)	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការខូចខាតរយៈពេលវែងទៅលើជីកសិកម្ម	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការហូរចេញដែលបណ្តាលមកពីផ្លាស់ប្តូរជួរទឹក និងទំហំព្រែក ឬអូរ	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការហូរចេញដោយសារតែការសម្អាតរុក្ខជាតិ	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ទឹកជំនន់ជន់លិចដែលបណ្តាលមកពីការអនុវត្តគម្រោង	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		

ហេតុប៉ះពាល់រយៈពេលវែងដែលបណ្តាលមកពីធូលីសំឡេង និង បញ្ហាសុវត្ថិភាព	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការប៉ះពាល់ដល់ជីវភាពរស់នៅ បរិស្ថានរស់នៅ ឬទំនៀមទម្លាប់របស់ ជនជាតិដើមភាគតិច	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ហេតុប៉ះពាល់ផ្សេងទៀត (សូមបញ្ជាក់)	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ហេតុប៉ះពាល់ផ្សេងទៀត (សូមបញ្ជាក់)	ហេតុប៉ះពាល់ធំ		
	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		

DRAFT

ផលប៉ះពាល់សង្គមនិងហេតុប៉ះពាល់បរិស្ថានរយៈពេលខ្លី

បញ្ហា Problem	កំរិត Severity		ទីកន្លែងក្នុងផែនទី Locations on map
ការខូចខាតដែលបណ្តាលមកពីការដឹកសម្ភារៈតាមរថយន្ត ទៅកាន់ការដ្ឋាន	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការហុយធ្នូលី នៅក្នុងអំឡុងពេលសាងសង់	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
សម្លេងរំខាន នៅក្នុងអំឡុងពេលសាងសង់	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
បញ្ហាដែលបណ្តាលឱ្យកខ្វក់ដល់ប្រភពទឹកនៅ ក្នុងអំឡុង ពេលសាងសង់	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការខូចខាតដល់ច្បារដំណាំ ឬលើហូបផ្លែ របស់ប្រជាជន	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការខូចខាតដល់ដីកសិកម្មរយៈពេលខ្លី	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ការខូចខាតដល់ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ហេតុប៉ះពាល់ផ្សេងទៀត (សូមបញ្ជាក់)	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ហេតុប៉ះពាល់ផ្សេងទៀត (សូមបញ្ជាក់)	ហេតុប៉ះពាល់មធ្យម		
	ហេតុប៉ះពាល់តិច ឬគ្មាន		
ចូររៀបរាប់ថាតើគម្រោងមានហេតុប៉ះពាល់វិជ្ជមានអ្វីខ្លះទៅលើបរិស្ថាន?			

ឧបសម្ព័ន្ធទី៖ បញ្ជីវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន			
ខេត្ត-រាជធានី:		ឃុំ-សង្កាត់:	
ក្រុង-ស្រុក-ខណ្ឌ:		លេខកូដឃុំ-សង្កាត់:	
ឈ្មោះគម្រោង:			
កាលបរិច្ឆេទនៃការវិភាគ បរិស្ថានដែលមានការចូលរួម		ឈ្មោះមន្ត្រីទទួលបន្ទុកការវិភាគ	
ទីតាំងនៃការធ្វើការវិភាគ		ចំនួនប្រជាជនដែលបានចូលរួមក្នុងការវិភាគ (ឯកសារភ្ជាប់)	

DRAFT

ការវាយតម្លៃសង្ខេប		
ចំណាត់ថ្នាក់	ការពិពណ៌នា	គូសយកតែមួយ ប៉ុណ្ណោះ
ប្រភេទអេ (A)	គម្រោងដែលស្នើឡើងត្រូវបានចាត់ថ្នាក់ជាប្រភេទអក្សរ អេ (A) ដោយសារមានហេតុប៉ះពាល់ បរិស្ថានយ៉ាងធ្ងន់ធ្ងរដែលមិនអាចផ្លាស់ប្តូរបាន ប៉ះពាល់ចម្រុះ ឬមិនធ្លាប់មានពីមុនមក។ ហេតុប៉ះពាល់ទាំងនេះអាចប៉ះពាល់ធំជាងតំបន់គម្រោង ឬទីកន្លែងសម្រាប់ធ្វើការសាងសង់។	
ប្រភេទប៊ី (B)	គម្រោងដែលបានស្នើត្រូវបានចាត់ថ្នាក់ជាប្រភេទអក្សរ ប៊ី (B) ដោយសារវាមាន ហេតុប៉ះពាល់បរិស្ថាន ដែលមានសក្តានុពល ប៉ុន្តែមានលក្ខណៈអវិជ្ជមាន តិចជាងគម្រោងប្រភេទអេ (A)។ ហេតុប៉ះពាល់ ទាំងនេះមានលក្ខណៈជាក់លាក់ នៅលើទីតាំងគម្រោង ប្រសិនបើមិនអាចផ្លាស់ប្តូរបាន ក្នុងករណី ភាគច្រើន វិធានការកាត់បន្ថយអាចត្រូវបានរៀបចំងាយស្រួលជាងគម្រោងប្រភេទអេ (A)។	
ប្រភេទស៊ី (C)	គម្រោងដែលបានស្នើត្រូវបានចាត់ថ្នាក់ជាប្រភេទអក្សរ ស៊ី (C) ដោយសារមានហេតុប៉ះពាល់បរិស្ថាន តិចតួចបំផុត ឬគ្មានហេតុប៉ះពាល់។	

ថ្ងៃទី

ខែ

ឆ្នាំ

មន្ត្រីទទួលបន្ទុក

DRAFT

ឧបសម្ព័ន្ធទី៖ បញ្ជីផ្ទៀងផ្ទាត់សម្រាប់ការត្រួតពិនិត្យហានិភ័យលើបម្រែបម្រួលអាកាសធាតុ

សំណួរសម្រាប់ត្រួតពិនិត្យ		ពិន្ទុ	កំណត់សម្គាល់ ⁵
ទីតាំង និងការរៀបចំគម្រោង	តើគន្លងរបស់គម្រោង (ឬសមាសភាគរបស់វា) ទំនងជាជួបផលប៉ះពាល់ដោយលក្ខខណ្ឌអាកាសធាតុ រួមទាំងព្រឹត្តិការណ៍ទាក់ទងនឹងប្រែប្រួលអាកាសធាតុខ្លាំង ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ព្យុះ ការអិលបាក់ដី ដែរឬទេ?		
	តើការរចនា/រៀបចំ គម្រោង (ឧទា. ការសម្អាតដើម្បីធ្វើស្ថាន) តម្រូវឱ្យមានការពិចារណាលើប៉ារ៉ាម៉ែត្រឧតុនិយមនៃជលវិទ្យា (ឧទា. កំពស់ទឹកសមុទ្រ, ល្បឿនទឹកទន្លេអតិបរមា, កម្រិតទឹកជាមធ្យម, ល្បឿនខ្យល់អតិបរមា, ផ្សេងៗ) ឬទេ?		
សម្ភារៈ និងការថែទាំ	តើស្ថានភាពអាកាសធាតុ នាពេលបច្ចុប្បន្ន និងពេលអនាគត (ឧទា. ទាក់ទងនឹងកម្រិតសំណើម ភាពខុសគ្នានៃសីតុណ្ហភាព រវាងពេលថ្ងៃនៃរដូវក្តៅ និងពេលថ្ងៃនៃរដូវក្តៅជាក់, ការប៉ះពាល់នឹងខ្យល់ និងប៉ារ៉ាម៉ែត្រឧតុនិយមនៃជលវិទ្យាទំនងជាជះឥទ្ធិពលដល់ការជ្រើសរើសធាតុចូលនៃគម្រោងលើអាយុកាលនៃលទ្ធផលគម្រោង (ឧទា. សម្ភារៈសំណង់) ដែរឬទេ?		
	តើស្ថានភាពអាកាសធាតុ នាពេលបច្ចុប្បន្ន និងពេលអនាគត និងព្រឹត្តិការណ៍ដែលមានពាក់ព័ន្ធ ទំនងជាប៉ះពាល់ដល់ដំណើរការថែទាំ (ការកំណត់ពេលវេលា និងការចំណាយ) នៃលទ្ធផលគម្រោង ឬទេ?		
ការអនុវត្តលទ្ធផលគម្រោង	តើលក្ខខណ្ឌអាកាសធាតុ និងព្រឹត្តិការណ៍ដែលមានពាក់ព័ន្ធ ទំនងជាប៉ះពាល់ដល់ដំណើរការអនុវត្តគម្រោង ដែរឬទេ?		

ជម្រើសសម្រាប់ចម្លើយ និងការដាក់ពិន្ទុ បានផ្តល់ជូនដូចខាងក្រោម៖

ការឆ្លើយតប	ពិន្ទុ
------------	--------

ប្រសិនបើអាចសូមផ្តល់ព័ត៌មានលម្អិតអំពីការប្រែប្រួលនៃសមាសភាគគម្រោងទៅនឹងលក្ខខណ្ឌអាកាសធាតុដូចជាប៉ារ៉ាម៉ែត្រអាកាសធាតុ បានពិចារណាយ៉ាងណានៅក្នុងស្តង់ដារលើការរៀបចំសម្រាប់សមាសភាគហេដ្ឋារចនាសម្ព័ន្ធ, របៀបនៃការផ្លាស់ប្តូរប៉ារ៉ាម៉ែត្រអាកាសធាតុ និងកំរិតទឹកសមុទ្រ និងជះឥទ្ធិពលដល់គន្លងរបស់គម្រោង ការជ្រើសរើសសម្ភារៈសំណង់ និង/ឬ ការកំណត់ពេលវេលា, ការបំពេញភារកិច្ច និង/ឬ ថ្លៃលើការថែទាំ/ ការកំណត់ពេលវេលានៃលទ្ធផលគម្រោង។

⁵ If possible,

ទាប	
មធ្យម	
ខ្ពស់	

ចម្លើយ នៅពេលផ្តល់ពិន្ទុសូន្យ (0) នឹងត្រូវបានចាត់ទុកថាជាគម្រោង ឬអនុគម្រោង រងហានិភ័យទាប។ ប្រសិនបើ បូកពិន្ទុទាំងអស់មានចន្លោះពី ១ ដល់ ៤ ហើយគ្មានការដាក់ពិន្ទុ ២ ចំពោះការឆ្លើយតបនីមួយៗទេ នោះគម្រោងនឹងត្រូវបានចាត់ចូលជាប្រភេទហានិភ័យមធ្យម។ ពិន្ទុសរុប ៥ ឬច្រើនជាងនេះ (ដែលរួមបញ្ចូលទាំងការផ្តល់ពិន្ទុ ១ នៅរាល់ការឆ្លើយតបទាំងអស់) ឬ ២ នៅក្នុងចម្លើយនីមួយៗ នឹងត្រូវចាត់ជាគម្រោងដែលមានហានិភ័យខ្ពស់។

លទ្ធផលនៃការត្រួតពិនិត្យបឋម (ទាប, មធ្យម, ខ្ពស់) ៖

មតិយោបល់ផ្សេងៗ៖.....

រៀបចំដោយ៖

បានឃើញ និងយល់ព្រមដោយ៖

មុខតំណែង៖

មុខតំណែង៖

ហត្ថលេខា៖

ហត្ថលេខា៖

កាលបរិច្ឆេទ៖

កាលបរិច្ឆេទ៖

DRAFT

ឧបសម្ព័ន្ធ១០៖ បញ្ជីវាយតម្លៃការធ្វើលទ្ធកម្មដីធ្លីនិងការដោះស្រាយផលប៉ះពាល់

លេខបញ្ជីវាយតម្លៃ			
ខេត្ត-រាជធានី		ក្រុង-ស្រុក-ខណ្ឌ	
ឃុំ-សង្កាត់		ភូមិ លេខផ្លូវ	
ការភ្ជាប់គំនូសប្លង់បច្ចេកទេស		មាន	គ្មាន
ប្រភេទហេដ្ឋារចនាសម្ព័ន្ធ	ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្រះទឹកសហគមន៍ ជាដើម។ល។		
ការវាយតម្លៃផលប៉ះពាល់លើការធ្វើលទ្ធកម្មដីធ្លីនិងការដោះស្រាយផលប៉ះពាល់បានធ្វើឡើងដើម្បីបញ្ជាក់ពីកំរិតផលប៉ះពាល់ និងសំណើវិធានការកាត់បន្ថយទៅតាមតម្រូវការជាក់ស្តែង។			
១. សំណួរវាយតម្លៃ សម្រាប់ការធ្វើលទ្ធកម្មដីធ្លី និងការដោះស្រាយផលប៉ះពាល់			
ភាពទំនងរវាងផលប៉ះពាល់	មាន	គ្មាន	ចូរអធិប្បាយ/យោបល់
1. តើអនុគម្រោងនេះនឹងមានផលប៉ះពាល់ដល់ការប្រើប្រាស់ដីធ្លីដែល កាន់កាប់ឬប្រើប្រាស់ដោយអ្នកភូមិ/ប្រជាពលរដ្ឋដែរឬទេ? តើអ្នកភូមិម្តងម្កាត់នេះមានការចុះបញ្ជីដីធ្លីហើយឬនៅ? បើចុះ តើគេទុកចំណីប៉ុន្មានម៉ែត្រ ពីអំកូផ្លូវ ឬមាត់ស្រះ?			
2. តើនឹងមានសិទ្ធិសេរីភាព (ទុយោទឹក ខ្សែកាប លូទឹកសំអុយ...) ត្រូវបានប្រើប្រាស់ឬបង្កប់នៅក្នុងរបៀងឈូសឆាយ ឬបរិវេណ អនុគម្រោងដែរឬទេ?			
3. តើនឹងមានការបាត់បង់ជីវិត និងជីវិតនៅដ្ឋានដោយសារ ការធ្វើលទ្ធកម្មដីធ្លីដែរឬទេ?			
4. តើនឹងមានការបាត់បង់ជីវិតសិក្សានិងដីដាំដុះឬទ្រព្យសម្បត្តិ មានផលិតភាពដោយសារការធ្វើលទ្ធកម្មដីធ្លីដែរឬទេ?			
5. តើនឹងមានការបាត់បង់ដំណាំ ដើមឈើហូបផ្លែ អចលនទ្រព្យ/រចនាសម្ព័ន្ធផ្សេងៗដោយសារ ការធ្វើលទ្ធកម្មដីធ្លីដែរឬទេ?			
6. តើនឹងមានការបាត់បង់មុខរបរ និងជំនួញផ្សេងៗដោយសារការធ្វើ លទ្ធកម្មដីធ្លីដែរឬទេ?			
7. តើនឹងមានការបាត់បង់ប្រភពប្រាក់ចំណូល និងមធ្យោបាយជីវភាព រស់នៅផ្សេងៗដោយសារការធ្វើលទ្ធកម្មដីធ្លីដែរឬទេ?			
8. តើនឹងមានអ្នកបាត់បង់លទ្ធភាពក្នុងការទៅរកធនធានធម្មជាតិ សម្ភារៈរូបវន្តសហគមន៍ និងសេវាសហគមន៍ផ្សេងៗដែរឬទេ?			
9. បើសិនជាប្រើប្រាស់ត្រូវមានការផ្លាស់ប្តូរ តើនឹងមានផលប៉ះពាល់ ធ្ងន់ធ្ងរទៅលើសកម្មភាពសេដ្ឋកិច្ចនិងសង្គមដែរឬទេ?			
10. តើការប្រើប្រាស់ដីធ្លី និងធនធានដែលជាប់សហគមន៍ ឬដីធ្លីនឹងមានការកំហិត/ ការហាមប្រាមដែរឬទេ?			

២. ព័ត៌មានអំពីគ្រួសាររងផលប៉ះពាល់	
១. តើនឹងមានចំនួនប៉ុន្មានគ្រួសារទំនងជារងផលប៉ះពាល់?	
២. តើនឹងមានចំនួនប៉ុន្មាននាក់ទំនងជារងផលប៉ះពាល់?	
៣. តើនឹងមានចំនួនប៉ុន្មានគ្រួសារដែលគ្មានកម្មសិទ្ធិដីធ្លីទំនងជារងផលប៉ះពាល់?	
៤. តើនឹងមានមេគ្រួសារជាស្ត្រីមេម៉ាយចំនួនប៉ុន្មានទំនងជារងផលប៉ះពាល់?	
៥. តើនឹងមានជនជាតិដើមភាគតិចឬជនជាតិភាគតិចប៉ុន្មានគ្រួសារទំនងជារងផលប៉ះពាល់?	
៦. អធិប្បាយត្រួសៗអំពីក្រុមជនជាតិ និងប្រភេទផលប៉ះពាល់ (បើមាន)	
៧. តើនឹងមានចំនួនប៉ុន្មានគ្រួសារដែលបាត់បង់ប្រាក់ចំណូល និងជីវភាពរស់នៅ?	
៨. អធិប្បាយត្រួសៗអំពីប្រាក់ចំណូល និងជីវភាពរស់នៅដែលនឹងរងផលប៉ះពាល់ និងសភាវនៃផលប៉ះពាល់ (បើសិនមាន)?	
៣. ឯកសារ/តម្រូវការផែនការ	
យោងទៅលើ ការវាយតម្លៃរបស់អនុគម្រោង ត្រូវចាត់ជាចំណាត់ថ្នាក់ដូចតទៅ	
[]	ប្រភេទ A ឬ B អនុគម្រោងមានផលប៉ះពាល់លទ្ធកម្មដីធ្លី និងដោះស្រាយផលប៉ះពាល់ គួសយកចម្លើយមាន ហើយរៀបចំផែនការសកម្មភាពដោះស្រាយផលប៉ះពាល់។
[]	ប្រភេទ C អនុគម្រោងពុំមានផលប៉ះពាល់លើដីធ្លី និងការដោះស្រាយផលប៉ះពាល់ឡើយ។ បញ្ជីវាយតម្លៃនេះ និងការវិភាគលើទិដ្ឋភាពសង្គមនិងបរិស្ថានរបស់គម្រោងត្រូវបានរៀបចំឡើង។
បានពិនិត្យឡើងវិញ និង ឯកភាព	
ឈ្មោះ និង ហត្ថលេខា (ថ្នាក់ដឹកនាំ)	កាលបរិច្ឆេទ
ឈ្មោះ និង ហត្ថលេខា (អ្នកអនុវត្ត)	កាលបរិច្ឆេទ

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

ឧបសម្ព័ន្ធ១១៖ ទំរង់បរិច្ចាគនិងបញ្ជាក់ការប្រគល់ដីធ្លីនិងទ្រព្យសម្បត្តិផ្សេងៗ សម្រាប់សាងសង់ស្រះទឹកសហគមន៍និងផ្លូវជនបទ

ព្រះរាជាណាចក្រកម្ពុជា



ជាតិ សាសនា ព្រះមហាក្សត្រ



កិច្ចសន្យាបរិច្ចាគ/ប្រគល់សិទ្ធិ/អនុញ្ញាតិ/ផ្តល់សេវា ទ្រព្យសម្បត្តិទេសចរណ៍ក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

យើងខ្ញុំជាអ្នកបរិច្ចាគ/ប្រគល់សិទ្ធិ/អនុញ្ញាតិ/ផ្តល់សេវា

ឈ្មោះ/Name _____ ភេទ/Gender _____ អាយុ/Age _____ សញ្ជាតិ/Nationality _____ មុខរបរ/Occupation _____

ប្រពន្ធ/Spouse _____ ភេទ/Sex _____ អាយុ/Age _____ សញ្ជាតិ/Nationality _____ មុខរបរ/Occupation _____ are resident at the following location:

ភូមិ (Village)	ឃុំ-សង្កាត់ (Commune)	ស្រុក-ក្រុង (District)	ខេត្ត (Province)

យើងខ្ញុំសូមសន្យាថានឹងមិនទាមទារសំណងណាមួយនៃការបាត់បង់ដូចជា (ដីធ្លី ដើមឈើ និងការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗទៀត)។ យើងខ្ញុំសូមបរិច្ចាគ/ប្រគល់សិទ្ធិ/អនុញ្ញាតិ/ផ្តល់សេវាទ្រព្យសម្បត្តិ ទាំងនេះដោយស្ម័គ្រចិត្ត សម្រាប់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈនិងសហគមន៍។

ប្រភេទនៃការបរិច្ចាគ/ការទទួលបាន (Type of fixed asset)	ដីធ្លី ទំហំ (ម ^២ -មែត្រឡែង) (Land sizes, m ²)	ចំនួនដើមឈើ (No. of trees removed)	របរណាផ្សេងៗ (Other assets)

ក្នុងករណីការបរិច្ចាគ/ប្រគល់សិទ្ធិ/អនុញ្ញាតិ/ផ្តល់សេវាប្រើប្រាស់ដីធ្លីនិងទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងគោលការណ៍ណែនាំក្របខ័ណ្ឌបរិស្ថាននិងសង្គមរបស់AIIB គេបានបញ្ជាក់ថា ១. អ្នកបរិច្ចាគត្រូវបានជម្រាបជូនពេញលេញអំពីអនុគម្រោងនិងជម្រើសផ្សេងៗទាក់ទងទៅនឹងការប្រើប្រាស់ដីធ្លីនិងការអនុវត្តរួមមានការបដិសេធនីមន្ត្រីបរិច្ចាគដីធ្លីទ្រព្យសម្បត្តិនិងបានបញ្ជាក់ជាលាយលក្ខណ៍អក្សរអំពីឆន្ទៈនៃការបរិច្ចាគ។ ២. ទំហំដីធ្លីចាត់ទុកនឹងមិនបន្ថយដីនៅសល់តិចជាងតម្រូវការដើម្បីរក្សាជីវភាពនៅកម្រិតបច្ចុប្បន្ន។ ៣. គ្មានការផ្លាស់ប្តូរទីលំនៅ។ និង ៤. អ្នកបរិច្ចាគរំពឹងថានឹងទទួលបានផលប្រយោជន៍ផ្ទាល់ពីអនុគម្រោង

សាក្សីទី១/Witnesses No.1: _____

ម្ចាស់កម្មសិទ្ធិ/Owner _____

(ឈ្មោះ និងស្នាមមេដៃ) Name and thumb print

មេគ្រួសារ/Head of Household

(ឈ្មោះ និងស្នាមមេដៃ) Name and thumb prints

Witness ទី២/No.2: _____

(ឈ្មោះ និងស្នាមមេដៃ) Name and thumb print

ប្តី/ប្រពន្ធ/spouse _____

Witnesses ទី៣/No.3: _____

(ឈ្មោះ និងស្នាមមេដៃ) Name and thumb prints

(ឈ្មោះ និងស្នាមមេដៃ) Name and thumb prints

Date/ថ្ងៃទី _____ ខែ _____ ឆ្នាំ២០ _____

Date/ថ្ងៃទី _____ ខែ _____ ឆ្នាំ២០ _____

បានឃើញ និង ឯកភាព/ Agreed
Agreed

បានឃើញ និង ឯកភាព/Seen and
Agreed

មេភូមិ Chief of Village
មេឃុំ/ចៅសង្កាត់ Chief of Commune/Sangkat



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



លិខិតបញ្ជាក់ទីតាំងគ្រោងសាលាសម្រាប់ស្ថាប័នស្រុកស្រែសម្រាប់សម្របសម្រួលសមត្ថភាពផលិតផលកសិកម្ម

យើងខ្ញុំជាប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់សូមបញ្ជាក់ជាឱ្យរីកចម្រើនទីតាំងដែលបានគ្រោងសាលាសង់/ស្ថាប័នស្រុកស្រែសម្រាប់សម្របសម្រួលសមត្ថភាពផលិតផលកសិកម្មដែលមានអាសយដ្ឋាននៅ

ភូមិ (Village)	ឃុំ-សង្កាត់ (Commune/Sangkat)	ស្រុក-ក្រុង (District/municipal)	ខេត្ត (Province)

ផ្នែកលើបញ្ជីវាយតម្លៃស្រែសម្រាប់សម្របសម្រួលនេះគេត្រូវការដីបន្ថែមទំហំ.....ម^២។

ស្រែសម្របសម្រួលមានទីតាំងស្ថិតនៅលើដីសាធារណៈប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់និងភូមិគាំទ្រពេញលេញនូវផែនការសាងសង់/ស្ថាប័នស្រុកស្រែសម្រាប់សម្របសម្រួលនេះ។

នឹងគ្មានប៉ះពាល់ដល់ការសិក្សា ដើមឈើឬផលិតផលផ្សេងៗ និងការបាត់បង់ប្រភពប្រាក់ចំណូលឬជីវភាពចិញ្ចឹមជីវិតផ្សេងៗ។

នឹងគ្មានការបាត់បង់ក្នុងការចូលទៅរកធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី អ្នកស្រុកភូមិទាំងអស់ប្រើប្រាស់ទឹកស្រះគ្មានកំហិត/រឹតត្បិតទេ។

គ្មានអ្នករងផលប៉ះពាល់និងបំលាស់ទីពីការសាងសង់/ស្ថាប័នស្រែសម្រាប់សម្របសម្រួលនេះឡើយ។

អ្នកស្រុកភូមិ.....ទាំងអស់ប្រើប្រាស់ទឹកស្រះនិងស្រោចស្របដំណាំបានគ្រប់ពេលគ្មានឧបសគ្គ

ទំហំទីតាំងស្រែខាងក្រៅ (ទទឹងxបណ្តោយ ម៉ែត្រ)	ទំហំដី(ម ^២)	ចំនួនដើមឈើ	របៀបសម្របសម្រួលផ្សេងៗ

Feedback Mechanism is available for this subproject to appeal if needed. មានយន្តការព័ត៌មានតបវិញសម្រាប់អនុគម្រោងនេះបើសិនជាប្តឹង

គណកម្មការអភិវឌ្ឍន៍ភូមិទី១/Village development committee No.1: _____ (ឈ្មោះ និងស្នាមមេដៃ) Name and thumb print

គណកម្មការអភិវឌ្ឍន៍ភូមិទី២/Village development committee No.2: _____ (ឈ្មោះ និងស្នាមមេដៃ) Name and thumb print

គណកម្មការអភិវឌ្ឍន៍ភូមិទី៣/Village development committee No.3: _____ (ឈ្មោះ និងស្នាមមេដៃ) Name and thumb print

Date/ថ្ងៃទី _____ ខែ _____ ឆ្នាំ២០_____

បានឃើញ និង ឯកភាព/Endorsed by

មេភូមិ Chief of Village

Date/ថ្ងៃទី _____ ខែ _____ ឆ្នាំ២០_____

បានឃើញ និង អនុម័ត/ Approved by

មេឃុំ/ចៅសង្កាត់ Chief of Commune/Sangkat



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



លិខិតបញ្ជាក់ទីតាំងគ្រោងសាលសម្រាប់ឧស្ម័នឡើងវិញស្រះសហគមន៍ដូនដល់គម្រោងពង្រឹងសមត្ថភាពផលិតករកសិកម្ម

អាណាចក្រ..... ជាប់អធិការក្រុង..... សូមបញ្ជាក់ទីតាំងឡើងវិញនៃស្រះសហគមន៍ដែលបានគ្រោងសាងសង់/ស្តារឡើងវិញនៃស្រះសហគមន៍ដែលមានអាស័យដ្ឋាននៅ

ភូមិ (Village)	ឃុំ-សង្កាត់ (Commune/Sangkat)	ស្រុក-ក្រុង (District/municipal)	ខេត្ត (Province)

ផ្អែកលើបញ្ជីវាយតម្លៃស្រះសហគមន៍នេះគេត្រូវការដីបន្ថែមទំហំ.....ម^២។

ស្រះសហគមន៍មានទីតាំងក្នុងទីធ្លាវត្តជាដីសាសនាប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់និងភូមិគាំទ្រពេញលេញនូវផែនការសាងសង់/ស្តារឡើងវិញនៃស្រះសហគមន៍នេះ។

នឹងគ្មានប៉ះពាល់ដំណាំកសិផល ដើមឈើឬផលិតផលផ្សេងៗ និងការបាត់បង់ប្រភពប្រាក់ចំណូលឬជីវភាពចិញ្ចឹមជីវិតផ្សេងៗ។

នឹងគ្មានការបាត់បង់ក្នុងការចូលទៅរកធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី អ្នកស្រុកភូមិទាំងអស់ប្រើប្រាស់ទឹកស្រះគ្មានកំហិត/រឹតត្បិតទេ។ គ្មានអ្នករងផលប៉ះពាល់និងបំណាច់ទីតាំងសាងសង់/ស្តារស្រះនេះឡើយ។ អ្នកស្រុកភូមិ.....ទាំងអស់ប្រើប្រាស់ទឹកស្រះនិងស្រោចស្របដំណាំបានគ្រប់ពេលគ្មានឧបសគ្គ

ទំហំទីតាំងស្រះខាងក្រៅ (ទទឹងxបណ្តោយ ម៉ែត្រ) (External dimensions, m)	ទំហំដី(ម ^២) (Land area, m ²)	ចំនួនដើមឈើ (No. of trees removed)	រចនាសម្ព័ន្ធផ្សេងៗ (Other assets impacted)

មានយន្តការពិនិត្យមានតបវិញសម្រាប់អនុគម្រោងនេះបើសិនជាប្តឹង

គណកម្មការអាចារ្យក្រុងទី ១ /Pagoda commission No.1: _____ (ឈ្មោះ និងស្នាមមេដៃ) Name and thumb prints

គណកម្មការអាចារ្យក្រុងទី២ /Pagoda commission No.2: _____ (ឈ្មោះ និងស្នាមមេដៃ) Name and thumb prints

គណកម្មការអាចារ្យក្រុងទី៣ /Pagoda commission No.3: _____ (ឈ្មោះ និងស្នាមមេដៃ) Name and thumb prints

Date/ថ្ងៃទី _____ ខែ _____ ឆ្នាំ២០_____

អនុម័ត/ Approved by

ព្រះចៅអធិការក្រុង Chief of Pagoda



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



លិខិតបញ្ជាក់ទីតាំងគ្រោងសាលាសម្រាប់ស្ថាបនាសាលាស្រុកស្រែសម្រាលស្រះសហគមន៍ដូនដល់គម្រោងពង្រឹងសមត្ថភាពផលិតករកសិកម្ម

យើងខ្ញុំជាគណៈគ្រប់គ្រងសាលារៀន.....សូមបញ្ជាក់ជាឱ្យរីកចម្រើនដែលបានគ្រោងសាលាសង់/ស្ថាបនាឡើងវិញនូវស្រះទឹកសហគមន៍ដែលមានអាសយដ្ឋាននៅ

ភូមិ (Village)	ឃុំ-សង្កាត់ (Commune/Sangkat)	ស្រុក-ក្រុង (District/municipal)	ខេត្ត (Province)

ផ្អែកលើបញ្ជីវាយតម្លៃស្រះសហគមន៍នេះគេត្រូវការដីបន្ថែមទំហំ.....ម^២។

ស្រះសហគមន៍ស្ថិតនៅទីធ្លាសាលារៀនជាដីសាធារណៈ ប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់និងភូមិគាំទ្រពេញលេញនូវផែនការសាងសង់/ស្ថាបនាឡើងវិញនៃស្រះសហគមន៍នេះ។

នឹងគ្មានប៉ះពាល់ដល់កសិផល ដើមឈើឬផលិតផលផ្សេងៗ និងការបាត់បង់ប្រភពប្រាក់ចំណូលឬជីវភាពចិញ្ចឹមជីវិតផ្សេងៗ។

នឹងគ្មានការបាត់បង់ក្នុងការចូលទៅរកធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី អ្នកស្រុកភូមិទាំងអស់ប្រើប្រាស់ទឹកស្រះគ្មានកំហិត/រឹតត្បិតទេ។

គ្មានអ្នករងផលប៉ះពាល់និងបំណាស់ទីពីការសាងសង់/ស្ថាបនានេះឡើយ។ អ្នកស្រុកភូមិ.....ទាំងអស់ប្រើប្រាស់ទឹកស្រះនិងស្រោចស្របដំណាំបានគ្រប់ពេលគ្មានឧបសគ្គ

ទំហំទីតាំងស្រះខាងក្រៅ (ទទឹងxបណ្តោយ ម៉ែត្រ) (External dimensions, m)	ទំហំដី(ម ^២) (Land area, m ²)	ចំនួនដើមឈើ (No. of trees removed)	របរនាសម្បទានផ្សេងៗ (Other assets impacted)

មានយន្តការព័ត៌មានតបវិញសម្រាប់អនុគម្រោងនេះបើសិនជាប្តឹង
 សាក្សីគ្រប់គ្រងទី១/Teacher witness No.1:..... (ឈ្មោះ និងហត្ថលេខា/ស្នាមមេដៃ) Name and thumb print
 សាក្សីគ្រប់គ្រងទី២/Teacher witness No.2:..... (ឈ្មោះ និងហត្ថលេខា/ស្នាមមេដៃ) Name and thumb print
 សាក្សីគ្រប់គ្រងទី៣/Teacher witness No.3:..... (ឈ្មោះ និងហត្ថលេខា/ស្នាមមេដៃ) Name and thumb print

Date/ថ្ងៃទី _____ ខែ _____ ឆ្នាំ២០____
 បានឃើញ និង ឯកភាព/Endorsed by
 នាយករងសាលារៀន (School Deputy Principal)

Date/ថ្ងៃទី _____ ខែ _____ ឆ្នាំ២០____
 បានឃើញ និង អនុម័ត/Approved by នាយកសាលារៀន (School Principal)



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



លិខិតបញ្ជាក់ទីតាំងគ្រោងសោសម្រាប់ស្ថានីយ៍ទឹកស្រះសហគមន៍ជូនដល់គម្រោងពង្រឹងសមត្ថភាពផលិតកម្មកសិកម្ម

យើងខ្ញុំជាអង្គការ.....សូមបញ្ជាក់ជាឱ្យរីកចម្រើនដែលបានគ្រោងសាងសង់/ស្ថាបនាឡើងវិញស្រះទឹកសហគមន៍ដែលមានអាស័យដ្ឋាននៅ

ភូមិ (Village)	ឃុំ-សង្កាត់ (Commune/Sangkat)	ស្រុក-ក្រុង (District/municipal)	ខេត្ត (Province)

ផ្អែកលើបញ្ជីវាយតម្លៃស្រះសហគមន៍នេះគេត្រូវការដីបន្ថែមទំហំ.....ម^២។

ស្រះសហគមន៍ស្ថិតនៅក្នុងបន្ទាយជាដីសាធារណៈប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់និងភូមិគាំទ្រពេញលេញនូវផែនការសាងសង់/ស្ថាបនាឡើងវិញនៃស្រះសហគមន៍នេះ។

នឹងគ្មានប៉ះពាល់ដំណាំកសិផល ដើមឈើឬផលិតផលផ្សេងៗ និងការបាត់បង់ប្រភពប្រាក់ចំណូលឬជីវភាពចិញ្ចឹមជីវិតផ្សេងៗ។

នឹងគ្មានការបាត់បង់ក្នុងការចូលទៅរកធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី អ្នកស្រុកភូមិទាំងអស់ប្រើប្រាស់ទឹកស្រះគ្មានកំហិត/រឹតត្បិតទេ។

គ្មានអ្នករងផលប៉ះពាល់និងបំណាស់ទីពីការសាងសង់/ស្ថាបនានេះឡើយ។ There are no Affected Persons since there will be no displacement of any person as result of the rehabilitation of the community pond

អ្នកស្រុកភូមិ.....ទាំងអស់ប្រើប្រាស់ទឹកស្រះនិងស្រោចស្របដំណាំបានគ្រប់ពេលគ្មានឧបសគ្គ

ទំហំទីតាំងស្រះខាងក្រៅ (ទទឹងxបណ្តោយ ម៉ែត្រ) (External dimensions, m)	ទំហំដី(ម ^២) (Land area, m ²)	ចំនួនដើមឈើ (No. of trees removed)	រចនាសម្ព័ន្ធផ្សេងៗ (Other assets impacted)

មានយន្តការព័ត៌មានតបវិញសម្រាប់អនុគម្រោងនេះបើសិនជាប្តឹង

Date/ថ្ងៃទី _____ ខែ _____ ឆ្នាំ២០_____

បានឃើញ និង ឯកភាព/Endorsed
មេបញ្ជាការរង Deputy Commander

Date/ថ្ងៃទី _____ ខែ _____ ឆ្នាំ២០_____

បានឃើញ និង អនុម័ត/ Approved
មេបញ្ជាការ Commander

ឧបសម្ព័ន្ធទី២៖ ទិន្នន័យសេដ្ឋកិច្ចសង្គមសង្ខេបរបស់ប្រជាពលរដ្ឋទំនងរងផលប៉ះពាល់ពីគម្រោងផ្លូវជើងបទ

No.	AH Rep.	Sex	Age	FHH (Y/N)	ID Poor (Y/N)	Disability (Y/N)	No. of household member		Monthly Income (KHR)		Total Productive Land (m ²)		Affected Assets Identified					Affected land (%)	Allowances for AHi (KHR)					Occupation		
							Total	Working	Total	Per person	Land along road	Land outside road	Land within ROW(m ²)		Land outside ROW(m ²)	No. of trees	Length of fence (m)		Payment for vulnerable household	Land outside ROW	Crop production	Trees	Fence	Total	Primary	Other
													Residence	Agriculture												
API below poverty line																										
Other API																										
DRAFT																										
Total																										

Notes:
 1 Valuation of lost crop production calculated on assumption of paddy yield of 3 tons/hectare and selling price of KHR 883 per kg, which equates to KHR 265 per square meter
 2 Valuation of trees lost is stated in the agreement to land donation forms (see Annex 5).
 3 Valuation of fencing lost is based upon KHR 10,000 per meter of fence line.

ឧបសម្ព័ន្ធ១៣៖ ផែនការគ្រប់គ្រងបរិស្ថាននិងសង្គមទូទៅសម្រាប់ផ្លូវជនបទ

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
អំឡុងពេលរៀបចំគម្រោង និង មុនពេលសាងសង់							
អនុគម្រោងមានផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុនាពេលអនាគត	ភ្លៀងធ្លាក់ច្រើននាំឲ្យមានទឹកជំនន់ហើយបំផ្លាញផ្លូវ។ សីតុណ្ហភាពកើនឡើងអាចធ្វើឲ្យខូចផ្លូវ។	D3	រយៈពេលវែង	<ul style="list-style-type: none"> ផ្ទៃផ្លូវរៀបចំឡើងវិញឲ្យបានខ្ពស់ផុតពីជំនន់ ដើម្បីកាត់បន្ថយហានិភ័យនៃការលិចផ្លូវ គំនូរឬផ្ទាំងក្រោយនៃផ្លូវកៅស៊ូពីរជាន់និងផ្លូវបេតុងអារមេនឹងត្រូវបានដាក់បញ្ចូលនូវរាល់អនុសាសន៍ល្អៗ ដែលជាប់ពាក់ព័ន្ធនឹងសេចក្តីបញ្ជាក់បទដ្ឋានបច្ចេកទេសនិងគោលការណ៍ណែនាំ ដើម្បីធានាលើគុណភាពផ្លូវ។ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	ទីប្រឹក្សារៀបចំគំនូរ ឬឯកសារគម្រោង	អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
យន្តការទទួលបានព័ត៌មានតបវិញ	ឃុំសង្កាត់មានយន្តការទទួលពាក្យព័ត៌មានតបវិញស្រាប់ ក្នុងប្រអប់តម្លាភាព។ ក្រសួងបណ្តុះបណ្តាលពីយន្តការទទួលបានព័ត៌មានតបវិញដល់មន្ទីរពាក់ព័ន្ធ សម្រាប់អនុគម្រោងនីមួយៗ	D1	រយៈពេលខ្លី	<ul style="list-style-type: none"> ចាត់វិធានការជាបន្ទាន់ពីក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ព័ត៌មានតបវិញណាមួយ ទាក់ទងនឹងការសាងសង់ផ្លូវជនបទ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នករងផលប៉ះពាល់/ អ្នកបច្ចេក សម្រាប់អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធ	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
បញ្ចូលផែនការគ្រប់គ្រងបរិស្ថាននិងសង្គមក្នុងឯកសារដេញថ្លៃនិងកិច្ចសន្យា	វិធានការបរិស្ថាននិងសង្គមត្រូវបានកំណត់សញ្ញានៅក្នុងផែនការគ្រប់គ្រងបរិស្ថាននិងសង្គម ចាំបាច់ត្រូវដាក់រួមបញ្ចូលជាមួយនឹងឯកសារដេញថ្លៃដែលនឹងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព	D3	ចាប់ពីពេលដេញថ្លៃ និងសម្រាប់ពេលក្នុងកិច្ចសន្យា	<ul style="list-style-type: none"> ឯកសារកិច្ចសន្យា: រាប់បញ្ចូលផែនការគ្រប់គ្រងបរិស្ថាននិងសង្គម នៅក្នុងឯកសារដេញថ្លៃនិងតម្រូវការសម្រាប់រៀបចំផែនការគ្រប់គ្រងបរិស្ថាននិងសង្គមរបស់អ្នកទទួលការ រួមមានលក្ខខណ្ឌពិសេសនៃកិច្ចសន្យាសម្រាប់ការពារធនធាន (ទឹកដី និងខ្យល់) និងអនុវត្តជាមួយនឹងតម្រូវការកិច្ចការពារសុវត្ថិភាពសង្គម 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	ទីប្រឹក្សារៀបចំគំនូរ ឬឯកសារគម្រោង/ក្រសួង និងអ្នកទទួលការ	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ដើមឈើនៅតាមដងផ្លូវដែលត្រូវកាប់ចោល	ឈើហូបផ្លែនិងឈើមានតម្លៃផ្សេងៗជាធម្មតានៅតាមដងផ្លូវជាប់រស់ឯកជនឬក៏ជាបេសសហគមន៍	D2	រយៈពេលមធ្យម	<ul style="list-style-type: none"> ការកាប់ឆ្ការដើមឈើគួរតែជៀសវាងដែលអាចធ្វើទៅបាន។ បើជៀសវាងមិនបាន ការកាប់ឆ្ការត្រូវឈើចាំបាច់ត្រូវដាំឡើងវិញ។ តម្លៃនៃការដាំដើមឈើឡើងវិញនឹងរាប់បញ្ចូលនៅក្នុងតម្លៃរបស់គម្រោងដែលលើកឡើង 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	ទីប្រឹក្សារៀបចំគំនូរ ឬឯកសារគម្រោងនិងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

⁶ ចំណាត់ថ្នាក់នៃការកើតមានឡើងត្រូវបានកំណត់ដូចតទៅ៖ (i) D1: គ្មានផលប៉ះពាល់ពីអនុគម្រោង; (ii) D2: ផលប៉ះពាល់តិចតួចកើតមានឡើង (iii) D3: ផលប៉ះពាល់ជាមធ្យម (iv) D4: ផលប៉ះពាល់ច្រើននិងកើតមានឡើង (+) ទទួលផល

⁷ រយៈពេលខ្លី តិចជាង១ឆ្នាំ។ រយៈពេលមធ្យម ពី១ឆ្នាំ ទៅ៣ឆ្នាំ។ រយៈពេលវែង ពី៣ឆ្នាំឡើងទៅ។

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវែនផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<ul style="list-style-type: none"> ពិភាក្សាជាមួយនិងសហគមន៍ក៏ដូចជាអាជ្ញាធរមូលដ្ឋានឃុំក្នុងពេលរៀបចំគម្រោងដើម្បីលើកឡើងឲ្យមានការយល់ដឹងជាសាធារណៈ 			
ការចាំបាច់កាប់ឆ្ការឈើធម្មជាតិ នៅកន្លែងដែលត្រៀមទុកសម្រាប់រណ្តៅដី	រុក្ខជាតិដើមឈើដុះនៅតំបន់ជិតរណ្តៅដីដែលបានគ្រោងទុករួចរាល់ហើយ	D2	រយៈពេលមធ្យម	កំណត់ទីតាំងចុងក្រោយសម្រាប់តំបន់រណ្តៅដី ដើម្បីចៀសវាងនូវផលប៉ះពាល់ជាវិជ្ជមានទៅលើជីវភាពរបស់ប្រជាជននិងផលប៉ះពាល់ដើមឈើ។ រួមបញ្ចូលនៃការដាំដើមឈើឡើងវិញនៅក្នុងការរៀបចំអនុគម្រោង	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និង ទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គភាពអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ការបាត់បង់ដីកសិកម្មសម្រាប់រណ្តៅដី	កាត់បន្ថយផ្ទៃដីសម្រាប់ផលិតផលកសិកម្មនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានសម្រាប់អ្នករងផលប៉ះពាល់	D2	រយៈពេលមធ្យម	<ul style="list-style-type: none"> កំណត់អត្តសញ្ញាណទីតាំងចុងក្រោយសម្រាប់តំបន់រណ្តៅដី ដើម្បីចៀសវាងនូវផលប៉ះពាល់ជាវិជ្ជមានទៅលើជីវភាពរបស់ប្រជាជននិងតំបន់ការពារ។ រួមបញ្ចូលនៃការដាំដើមឈើឡើងវិញនៅក្នុងការរៀបចំអនុគម្រោង 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និង ទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គភាពអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
កន្លែងមានគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ	អនុគម្រោងសាងសង់នឹងកើតឡើងនៅតំបន់ដែលពុំមានមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមិនមានភាពប្រថុយប្រថានទេ។ តែតំបន់រណ្តៅដីដែលមិនដឹងច្បាស់ថាអាចនឹងទទួលរងផលប៉ះពាល់ដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (ប្រសិនបើមាននៅក្នុងតំបន់នោះ)។	D3	រយៈពេលមធ្យម Medium-term	<ul style="list-style-type: none"> អនុគម្រោងដែលត្រូវស្តារឡើងវិញលើផ្លូវដែលមានស្រាប់ដោយពុំមានការពង្រីក។ ទោះយ៉ាងណា ភាពប្រថុយប្រថាននឹងកើតមានឡើងតាំងពីមានមីនកប់ជ្រៅ អាចផ្ទុះដោយគ្រឿងចក្រជូនឆ្លងឧទាហរណ៍ដូចនៅប៉ៃលិននិងកោះកុង។ ដូច្នេះការប្រជុំពិភាក្សាជាមួយសហគមន៍មូលដ្ឋាននឹងត្រូវបានរៀបចំឡើងដើម្បីឲ្យបានច្បាស់លាស់ថាតើនឹងមានភាពប្រថុយប្រថានទៅលើយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងគ្រាប់មីនដែរឬទេ។ ក្នុងការប្រជុំពិភាក្សាជាសាធារណៈចំណេះដឹងពីមូលដ្ឋានអំពីមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវបានពិចារណាប្រសិនបើចាំបាច់ត្រូវរាយការណ៍ទៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។ តំបន់ដែលពុំមានសុវត្ថិភាពនឹងត្រូវបានសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមុនពេលការសាងសង់អនុគម្រោង។ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និង ទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង Contractor/	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គភាពអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកទទួលខុសត្រូវ	អ្នកណាត្រួតពិនិត្យ
ការចាំបាច់ត្រូវដោះស្រាយផលប៉ះពាល់និងបញ្ហាដីធ្លី	ដីធ្លីត្រូវការបន្ថែមអាចតម្រូវសម្រាប់ពង្រីកផ្លូវ	D3	រយៈពេលវែង Long-term	<ul style="list-style-type: none"> យ៉ាងតិចមានការប្រជុំពិភាក្សាពីរដងនឹងត្រូវបានរៀបចំឡើងនៅក្នុងការដ្ឋានផ្លូវនីមួយៗដោយមានការចូលរួមពីអ្នកទំនងផលប៉ះពាល់ទាំងអស់រួមទាំងស្រ្តីប្រតិបត្តិការដើមកាត់តិច (បើសិនជាមាននៅការដ្ឋានផ្លូវ)។ ការបរិច្ចាគដោយសុច្ឆន្ទៈទៅលើការប្រើប្រាស់ដីនិងដើមឈើ នៅក្នុងចំណីផ្លូវត្រូវបានស្នើឡើងដោយអ្នកទំនងផលប៉ះពាល់។ វិធានការនឹងត្រូវបានរៀបចំឡើងដើម្បីធានាថាពុំមានគ្រួសារងាយរងផលប៉ះពាល់ដោយអនុគម្រោងឡើយ វិធានការដទៃទៀតនឹងត្រូវរៀបចំជាឯកសារនៅក្នុងផែនការដោះស្រាយផលប៉ះពាល់អ៊ីត (ក្នុងករណីត្រូវបានរៀបចំឡើង) 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលខុសត្រូវ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួងនិងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ (IRC)	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គភាពអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ដំណាក់កាលសាងសង់							
ការបំពុលខ្យល់ដីនិងទឹក។ ចរាចរណ៍និងផ្លូវចូលតាមផ្ទះនិងច្រកចូលនីមួយៗ	ផលប៉ះពាល់ទៅលើសហគមន៍មូលដ្ឋានតាមរយៈការកាត់បន្ថយនូវគុណភាពខ្យល់ផលប៉ះពាល់ទៅលើការផ្គត់ផ្គង់ទឹកនិងភាពប្រចុយប្រថានទាក់ទងទៅនឹងការកើនឡើងនៃចរាចរណ៍កកកុញ។	D2	រយៈពេលខ្លី Short-term	<ul style="list-style-type: none"> គំនរគ្រួសខ្យល់ថ្ម នៅតាមការដ្ឋានត្រូវប្រើប្រាស់ឬក៏យកចេញជាបន្ទាន់ឬគ្របនិងទុកដាក់នៅកន្លែងគ្មានចរាចរណ៍មាញឹក។ សម្ភារៈកៅស៊ូគ្រូរតែទុកដាក់ឱ្យបានឆ្ងាយពីតំបន់ប្រជុំជននិងម្សៅដីដ្ឋាន ប្រធាន (ដូចជាសាលារៀន មន្ទីរពេទ្យនិងកន្លែងដែលទទួលបាននូវជីវៈចម្រុះអេកូឡូស៊ី) ផលិតផលកៅស៊ូនិងទីតាំងដាក់កៅស៊ូគ្រូរតែឆ្ងាយពីគេ។ អ្នកទទួលខុសត្រូវតែមានវគ្គបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវនិងមានបទពិសោធន៍ជាមួយនិងការផ្តល់ផលិតផល ធ្វើការងារនិងការអនុវត្តទៅលើការប្រើប្រាស់កៅស៊ូ។ ការឆ្ងាយចេញកៅស៊ូត្រូវតែសំអាតភ្លាមៗនិងអនុវត្តវិធានការគ្រប់គ្រងសំណល់គ្រោះថ្នាក់និងតាមវិធានការរបស់រាជរដ្ឋាភិបាល។ កៅស៊ូត្រូវស្រោចតែលើខ្នងផ្លូវមិនត្រូវស្រោចនៅកន្លែងដីផ្សេងៗទៀតក្បែរប្រតិបត្តិការប្រកបទឹកនៅក្បែរសកម្មភាពរបស់មនុស្ស។ កៅស៊ូមិនត្រូវប្រើដុតជាប្រេងចំហេះឡើយ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលខុសត្រូវ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គភាពអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ការបង្កើនធុលីដី Dust generation	ធុលីបណ្តាលមកពី ការដឹកជញ្ជូនសម្ភារៈសំណង់ និងទំនិញ (អ្នកទទួលខុសត្រូវ អ្នកធ្វើដំណើរ អ្នកបើកបរ និងអ្នកបញ្ជាដំណើរការគ្រឿងចក្រ)	D2	រយៈពេលខ្លី Short-term	<ul style="list-style-type: none"> ស្រោចទឹកផ្លូវយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃនៅត្រង់កន្លែងដែលមិនបានចាក់កៅស៊ូ នៅកន្លែងឆ្លងកាត់និងកន្លែងដែលមានគំនរគ្រួសថ្មខ្យល់បង្កការស្រោចទឹកនៅពេលដែលមានខ្យល់បក់ខ្លាំង។ ក្នុងពេលបកផ្លូវនិងក្នុងពេលចាក់បំពេញដីមានការស្រោចទឹកដើម្បីទប់ធុលី។ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលខុសត្រូវ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង Contractor/	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គភាពអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<ul style="list-style-type: none"> ត្រួតពិនិត្យល្បឿនយានយន្តឲ្យនៅតិចជាង ២០គមក្នុងមួយម៉ោងនៅកន្លែងដែលពុំមានចាក់កៅស៊ូ។ បិទប្រកាសនៅការដ្ឋានសាងសង់ ជាក់តាំងនៅការកំណត់ល្បឿននៅក្នុងតំបន់ទាំងនេះ។ យានយន្តដឹកសម្ភារៈសំណង់ដូចជាដីត្រូវត្រូវគ្របឲ្យបានត្រឹមត្រូវ 			
សំលេងនិងរំញ័រ	សំឡេងបណ្តាលមកពីការប្រមូលផ្តុំម៉ាស៊ីនធ្វើការស្រុះគ្នានៅកន្លែងមួយ ការឆ្លងកាត់របស់យានយន្តបណ្តាលមានផលប៉ះពាល់គឺវិខានដល់សុខភាព។ សំឡេងនៅក្បែរសាលារៀន មណ្ឌលសុខភាព វត្តវិហារ ដល់សេវាផ្សេងៗ	D2	រយៈពេលខ្លី Short-term	<ul style="list-style-type: none"> ការដ្ឋានសាងសង់បន្ទាប់ពីម៉ោង ៦ល្ងាចនៅក្នុងចម្ងាយ ២០០មទៅដល់នៅដ្ឋានត្រូវបានហាមឃាត់ដាក់ប៊ិច ក្នុងពេលថ្ងៃ ការសាងសង់ គឺអ្នកទទួលបានការនឹងត្រូវធានាថាមានការទប់សំឡេងកុំឲ្យវិខានក្នុងចម្ងាយ ៥០ ម៉ែត្រពីការដ្ឋានសាងសង់ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និង ទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ការបង្កើតសំណល់រឹងនិងសំណល់រាវ	សំណល់រឹងដែលចេញមកពីជំរុំការដ្ឋានសាងសង់ ផ្ទះបាយ និងលាមកមនុស្សនិងសំណល់ពីសម្ភារៈសំណង់។	D2	រយៈពេលខ្លី Short-term	<ul style="list-style-type: none"> ការគ្រប់គ្រងសំណល់រឹងនិងសំណល់រាវដែលចេញពីការដ្ឋានសំណង់អនុវត្តទៅនឹងបទប្បញ្ញត្តិផ្សេងៗរបស់រាជរដ្ឋាភិបាលរួមមាន ការប្រមូល ផ្តល់សេវា ការដឹកជញ្ជូន ការប្រើប្រាស់ឡើងវិញ និងការចាក់ចោលនូវសំណល់។ រៀបចំឲ្យបានសំណល់សម្រាប់ ទុកដាក់ និងដឹកជញ្ជូន សំណល់គ្រោះថ្នាក់ និងសំណល់ធម្មតាទៅទីលានចោលសម្រាម ដែលបានអនុម័តដោយមន្ទីរបរិស្ថានខេត្ត ទុកដាក់សំណល់រឹងនៅក្នុងកុងតឺន័រមានគម្រប ឲ្យនៅដាច់ឆ្ងាយ ២៥ម៉ែត្រពីប្រភពទឹកលើដី កន្លែងផ្គត់ផ្គង់ទឹក និងតំបន់ដែលរងទទួលផលប៉ះពាល់ពីរបៀបផ្សេង និងអេកូឡូស៊ី ហាមមិនឲ្យដុតសម្រាមគ្រប់ពេលវេលា ផ្តល់នូវយានយន្ត/អ្នកបើកបរឲ្យមានចំងសម្រាមសម្រាប់ប្រមូលនូវសំណង់ និងការពារនូវការបោះចោលមិនត្រឹមត្រូវ ពិសេសយកចិត្តទុកដាក់ការពារមិនឲ្យចូលទៅក្នុងផ្លូវទឹក រួមទាំងប្រព័ន្ធបង្ហូរនិងប្រឡាយចំហរ។ កាលវិភាគនៃការប្រមូលសំណល់រឹងនិងរាវត្រូវតែបង្កើតឡើងទៅតាមការដ្ឋាននីមួយៗនិងត្រូវសំអាតដែលអាចធ្វើទៅបាន។ ប្រេងលីចន្តាត្រូវតែសម្អាត ដីដែលមានប្រឡាក់ប្រេងត្រូវតែយកចេញឲ្យអស់ពីការដ្ឋាន។ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និង ទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សករៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
ការគ្រប់គ្រងចរាចរណ៍ Traffic management	ការកកស្ទះចរាចរណ៍កើតមានឡើងក្នុងពេលអនុវត្តការសាងសង់ ដូចជា គំនរសម្ភារៈសំណង់ក្រសួងខ្សាច់ថ្មនិងសកម្មភាពចាក់បេតុងនិងកៅស៊ូដើម។	D2	រយៈពេលខ្លី Short-term	<ul style="list-style-type: none"> អ្នកទទួលបានការសាងសង់តម្រូវឱ្យរៀបចំផែនការគ្រប់គ្រងចរាចរណ៍ ដែលរួមមាន៖ <ul style="list-style-type: none"> - វត្តមានទិសសម្រាប់អ្នកបើកបរឬអ្នកបញ្ជាគ្រឿងចក្រដើម្បីអនុវត្តឱ្យស្របទៅនឹងការកំណត់ល្បឿន - ការបើកបរយឺតៗជាពិសេសនៅតំបន់ប្រជាជនកកកុញ ទីផ្សារសាលារៀន មន្ទីរពេទ្យ។ល។ - រក្សាទុកច្រកផ្លូវនិងផ្លូវរាងអាចឆ្លងកាត់បានដល់អ្នកធ្វើដំណើរដើម្បីជៀសវាងការស្ទះចរាចរណ៍និងឱ្យគោរពទៅតាមវិធានបញ្ជាផ្លូវ - ការចតនៅកន្លែងដែលគ្រោងទុកសម្រាប់ចំណត - អ្នកទទួលបានការប្រកួតប្រជែងគ្នាត្រូវតែមានអ្នកកាន់ទង់ដើម្បីគ្រប់គ្រងនិងបញ្ជាចរាចរណ៍ហើយមានការសហការជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាន (ពិសេសគន្លងបោល) សម្រាប់ការគ្រប់គ្រងចរាចរណ៍ ផ្តល់នូវសញ្ញាចរាចរណ៍នៅការដ្ឋានកំពុងសាងសង់ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលបានការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ផែនការសុវត្ថិភាពនិងសុខភាពបរិស្ថានរបស់សហគមន៍	បណ្តាលមកពីគ្រឿងចក្រនិងដំណើរការសម្ភារៈ ឧបករណ៍សាងសង់ក្នុងពេលអនុវត្តសំណង់ស៊ីវិល	D2	រយៈពេលខ្លី Short-term	<ul style="list-style-type: none"> អ្នកទទួលបានការត្រូវរៀបចំផែនការសុវត្ថិភាពនិងសុខភាពបរិស្ថានរបស់សហគមន៍ដោយមានការពិភាក្សាជាមួយនិងសហគមន៍ដែលទំនងរងផលប៉ះពាល់នឹងអាជ្ញាធរមូលដ្ឋានរួមមាន៖ <ul style="list-style-type: none"> ការវិភាគការចេញចូលទៅការដ្ឋានសាងសង់ ដាក់បាវ៉ាស់ មានភ្លើងបំភ្លឺពេលយប់និងស្លាកសញ្ញានៅត្រង់កន្លែងដឹកប្រឡាយចំហរឬការកកស្ទះផ្សេងៗ ដំឡើងស្លាកសញ្ញាចរាចរណ៍ដូចជាពាក្យថា (សុវត្ថិភាពជាចម្បងការដ្ឋានកំពុងសាងសង់នៅតំបន់សាងសង់) រក្សាទុកច្រកផ្លូវនិងផ្លូវរាងអាចឆ្លងកាត់បានដល់អ្នកធ្វើដំណើរដើម្បីជៀសវាងការស្ទះចរាចរណ៍ - ការចតនៅកន្លែងដែលគ្រោងទុកសម្រាប់ចំណត ផ្លូវរាងត្រូវតែផ្តល់ឱ្យអាចធ្វើដំណើរបានចំពោះអ្នកធ្វើដំណើរគ្រប់រូប កម្មករចាំបាច់ត្រូវយល់ដឹងដូចតទៅ៖ <ul style="list-style-type: none"> គ្មានគ្រឿងស្រវឹង/គ្រឿងញៀននៅការដ្ឋាន គ្មានសំឡេងខ្លាំងនៅការដ្ឋាន គ្មានសកម្មភាពដែលមិនស្របច្បាប់ដូចជាល្បែងស៊ីសង ការបោញសត្វនៅក្នុងការដ្ឋាន ការដើរឆ្លងកាត់នៅតំបន់ឯកជនឬក៏តំបន់ពាណិជ្ជកម្មនៅក្បែរការដ្ឋាន 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលបានការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
ផែនការសុវត្ថិភាពនិងសុខភាពបរិស្ថានការងារ	បុគ្គលិកនិងកម្មករមានផលប៉ះពាល់អំពីសុវត្ថិភាពនិងសុខភាពបរិស្ថានការងារក្នុងពេលសាងសង់សំណង់ស៊ីវិល	D2	រយៈពេលខ្លី Short-term	<p>ហាមចោលសម្រាមពាសវាលពាសកាល</p> <ul style="list-style-type: none"> ផែនការសុវត្ថិភាពនិងសុខភាពបរិស្ថានការងារត្រូវផ្តល់ឲ្យរួមមាន៖ ការផ្តល់ឧបករណ៍សម្ភារៈការពារខ្លួនដូចជាមួកសុវត្ថិភាពស្រោមដៃសុវត្ថិភាព អាវចាំងពន្លឺ ប្រដាប់ទប់ត្រចៀក ផ្តល់វគ្គបណ្តុះបណ្តាលអំពីសុវត្ថិភាពនិងសុខភាពការងារដល់កម្មករទាំងអស់ ត្រូវមានវិធានការសង្គ្រោះបន្ទាន់ការបង្ហាញពីជំងឺគ្រុនចាញ់ រាកម្មនិងជំងឺហ៊ីវ/អេដស៍ វគ្គបណ្តុះបណ្តាលអំពីសង្គ្រោះបន្ទាន់និងសម្ភារៈរូបវន្តសុខភាពនៅការដ្ឋាននិងនៅជុំវិញកម្មករ ផ្តល់ទឹកស្អាតនិងបង្គន់អនាម័យជូនដល់កម្មករទាំងពីរភេទ អ្នកទទួលការត្រួបត្រូវផែនការសុវត្ថិភាពនិងសុខភាពការងារអប់រំជូនដល់កម្មករនិងបុគ្គលិកអំពីជំងឺកាមរោគបើមាន 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ការបង្កើតមុខរបរនៅមូលដ្ឋាន	អ្នកទទួលការអាចនាំកម្មករពីខាងក្រៅចូលមកក្នុងពេលសាងសង់	(+)	រយៈពេលខ្លី Short-term	<ul style="list-style-type: none"> អ្នកទទួលការនិងអ្នកទទួលការបន្តត្រូវលើកទឹកចិត្តជូលកម្មករដែលគ្មានជំនាញពីមូលដ្ឋានភូមិឃុំដែលជា ទីតាំងគម្រោង រួមទាំងស្ត្រីផង 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ការអនុវត្តនៅជុំវិញកម្មករនិងកម្មករសំណង់	ការបំពុលទឹក ដី សំណល់និងបញ្ហាសង្គម	D2	រយៈពេលខ្លី	<ul style="list-style-type: none"> ប្រសិនបើជុំវិញកម្មករត្រូវបានបង្កើតឡើងនៅការដ្ឋាន នោះ អ្នកទទួលការនឹងរៀបចំផែនការគ្រប់គ្រងដែលរួមមាន៖ <ul style="list-style-type: none"> -ផែនទីបង្ហាញអំពីជុំវិញសម្ភារៈរូបវន្តសង្គម និងកន្លែងសង្គ្រោះបន្ទាន់ -សម្ភារៈរូបវន្តនៃការស្នាក់នៅរួមមាន ការបែងចែកបង្គន់អនាម័យ សម្រាប់បុរសនិងស្ត្រីផ្សេងពីគ្នា មានប្រពន្ធបង្ហូរទឹកសំរុយគ្រប់គ្រាន់ដើម្បីបង្ការការលិចទឹកសន្តិសុខសុវត្ថិភាព រួមមានគោលការណ៍គ្មានអវុធជាតិផ្ទុះ ការចោលសម្រាម 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>-បង្កនបន្ទាបបង្កត្រូវបិទនៅឆ្ងាយពីប្រភពទឹកលើដីចម្ងាយប្រមាណ ២០០ ម៉ែត្រហើយនៅក្នុងស្ថានភាពដីសមរម្យនិងនៅលើកម្ពស់ទឹកលើដី</p> <p>-ការសម្អាតនិងមានកាលវិភាគសម្រាប់សម្អាតបង្គន់ ត្រូវតែបង្កើតឡើង ហើយអនុវត្តដើម្បីធានាថាបង្គន់របស់កម្មករស្អាតសម្រាប់គ្រប់ពេលវេលា</p> <p>-ផ្តល់នូវឧបករណ៍ពន្លត់អគ្គីភ័យនៅគ្រប់ការដ្ឋានទាំងអស់និងមានសញ្ញាណបង្ហាញអគ្គីភ័យគ្រប់គ្រាន់។</p> <p>-មានផែនការថាជំរុំកម្មករនឹងត្រូវស្តារឡើងវិញដូចលក្ខណៈដើមបន្ទាប់ពីការសាងសង់រួចរាល់។</p> <ul style="list-style-type: none"> • ប្រសិនបើជំរុំកម្មករមិនមានទេ (នៅផ្ទះជួល) អ្នកទទួលការនឹងពុំចាំបាច់មានផែនការគ្រប់គ្រងទេ -ប៉ុន្តែត្រូវធានាថា មានធុងសម្រាមសម្រាប់កម្មករ -ផ្តល់នូវសម្ភារៈរូបវន្តសង្គមរួមមានទឹកសម្រាប់បោកគក់ និងទទួលទាន និងសម្ភារៈរូបវន្តផ្សេងៗទៀតសម្រាប់បុរសនិងស្ត្រី -ផ្តល់បង្គន់សម្រាប់កម្មករជាបុរសនិងស្ត្រីដោយមានការសម្អាតតាមកាលវិភាគឲ្យបានត្រឹមត្រូវ -អ្នកទទួលការនឹងត្រូវផ្តល់អាទិភាពទៅដល់ការជួលកម្លាំងពលកម្មនៅមូលដ្ឋាននិងបញ្ជាក់អំពីភស្តុតាងតើកិច្ចខិតខំប្រឹងប្រែងប្រមូលកម្លាំងក្នុងមូលដ្ឋានត្រូវបានធ្វើឡើង • អ្នកទទួលការនឹងផ្តល់វគ្គបណ្តុះបណ្តាលជូនចំពោះកម្មករសំណង់ដោយមានកាលវិភាគសម្រាប់វគ្គបណ្តុះបណ្តាល៖ <ul style="list-style-type: none"> -ការយល់ដឹងអំពីជំងឺហ៊ីវ/អេដស៍ -ច្បាប់នៃប្រទេសកម្ពុជាការនាំចូលកម្លាំងពលកម្មទាក់ទងទៅនឹងការបរិច្ចាគ នេសាទនិងច្បាប់អំពីចរាចរណ៍ផ្លូវគោក 			

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<ul style="list-style-type: none"> -យន្តការទទួលបានព័ត៌មាន៖ គេគួរទាក់ទងជាមួយនឹងអ្នកដែលផលប៉ះពាល់ដែលគាត់ត្រូវរៀបចំការប្តឹងតវ៉ាយ៉ាងដូចម្តេចទៅកម្មករ។ -សុវត្ថិភាពនិងសុខភាពការងារហើយនិងនីតិវិធីសង្គ្រោះបន្ទាន់ -ការបង្ការជំងឺកូរ៉េត សុខភាពនិងសុវត្ថិភាព 			
អំពើហិង្សាទាក់ទងនឹងយេនឌ័រ	បរិយាកាសកន្លែងការងារគ្មានសុវត្ថិភាព ដោយសារការប្រព្រឹត្តិដែលមានលក្ខណៈយាយី រំលោភបំពាន និងហិង្សា	D2	រយៈពេលខ្លី	<p>អ្នកទទួលបានការនឹងតម្រូវឱ្យរក្សាបរិយាកាសការដ្ឋានមានសុវត្ថិភាពនិងសន្តិសុខដោយពុំមានការអត់ឱនចំពោះហិង្សាទាក់ទងនឹងយេនឌ័រ ការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាននិងការបៀតបៀនផ្លូវភេទដោយធានាថា- អ្នកទាំងអស់គ្នាគោរពគ្នានិងពុំមានការរើសអើងទៅលើក្រុមណាមួយ ដូចជា ក្រុមស្ត្រី អ្នកស្រឡាញ់ ជនមានពិការភាព កម្មករចំណាកស្រុក ឬកុមារ។</p> <ul style="list-style-type: none"> -ពុំមានការអត់ឱននៃការបៀតបៀនផ្លូវភេទរួមមានការកេងចំណេញផ្លូវភេទដែលមិនត្រូវបានស្វាគមន៍ ការស្នើដាក់លក្ខខណ្ឌដោះដូរដើម្បីបំពេញចំណង់ផ្លូវភេទ និងការប្រព្រឹត្តិដោយពាក្យសម្តី ឬកាយវិការទាក់ទងនឹងផ្លូវភេទដែលមិនត្រូវបានស្វាគមន៍ ជាពិសេសអ្នកមានអាយុក្រោម១៨ឆ្នាំ។ -មានការចូលរួមដោយគោរពពីសហគមន៍/អ្នករងផលប៉ះពាល់ដោយពុំមានការបំភិតបំភ័យ សម្បត្តិ និងតំរាមកំហែង -ការសេចក្តីជ្រើសរើស និងគ្រឿងស្រវឹងត្រូវបានហាមឃាត់ក្នុងពេលកម្មករកំពុងបំពេញការងារ និងធានាថា 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលបានការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សករៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>កម្មករទាំងអស់វិលត្រឡប់ទៅជំរុំកម្មករវិញមិនយឺតជាងម៉ោង១០យប់</p> <p>-កម្មករទាំងពីររកទយល់ដឹងអំពីសិទ្ធិរបស់ខ្លួន និងយន្តការដែលអាចរាយការណ៍ពីអំពើហិង្សាដែលកើតឡើង។</p>			
ការរីករាលដាលនៃជំងឺកូវីដ១៩	ការរីករាលដាលនៅទូទាំងពិភពលោក និងទូទាំងប្រទេស	D4	រយៈពេលវែង	<ul style="list-style-type: none"> • អ្នកទទួលបានការនឹងផ្តល់នូវសុវត្ថិភាព ភាពងាយស្រួល នៃការស្នាក់នៅ ផ្ទះបាយ កន្លែងញ៉ាំបាយ បង្គន់អនាម័យនិងបន្ទប់ មានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់និងស្អាត បន្ទប់ទឹកមានសាប៊ូសម្រាប់លាងដៃ • ការផ្គត់ផ្គង់ឧបករណ៍សង្គ្រោះបន្ទាន់និងឧបករណ៍ការពារខ្លួនជូនចំពោះកម្មកររួមទាំងម៉ាស់ • ជំរុញជំរុំកម្មករត្រូវរក្សាភាពស្អាត ដើម្បីការពារនៃការរីករាលដាលនៃជំងឺឆ្លងពីសត្វល្អិតនិងអសិរពិស • មន្ត្រីទទួលបន្ទុកខាងផ្នែកសុវត្ថិភាពនិងសុខភាពត្រូវបានបណ្តុះបណ្តាលហើយនឹងត្រូវបានចាត់តាំងដោយអ្នកទទួលបានការដើម្បីធានានូវការអនុវត្តឲ្យបានត្រឹមត្រូវពីបរិស្ថានពីកម្មវិធីសុវត្ថិភាពនិងសុខភាពបរិស្ថាន រួមទាំងវគ្គបណ្តុះបណ្តាលកម្មករក្នុងពេលសាងសង់ • សម្រាប់សន្តិសុខនិងសណ្តាប់ធ្នាប់ត្រូវបានថែរក្សាក្នុងជំរុំកម្មករនិងចៀសវាងនូវបញ្ហាដង្ហើមសង្គមជាមួយនិងអ្នកភូមិ ជំរុំកម្មករមានវិន័យនិងអនុវត្តឲ្យបានជាប់លាប់រួមទាំងបម្រាមគោចរពេលយប់ • ផែនការសុវត្ថិភាពនិងសុខភាពរបស់អ្នកទទួលបាននឹងត្រូវបានធ្វើបច្ចុប្បន្នភាពនិងដើម្បីឆ្លុះបញ្ចាំងនូវវិធានការកាត់បន្ថយភាពប្រថុយប្រថានទាក់ទិនទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយទាំងនេះចាំបាច់ត្រូវតែពិនិត្យឡើងវិញដោយអ្នកជំនាញខាងផ្នែកកិច្ចការសុវត្ថិភាពបរិស្ថាន ដើម្បីផ្តល់នូវអនុសាសន៍ទៅអ្នកទទួលបានដែលមានមន្ត្រី 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	<p>អ្នកទទួលបានការ/បន្តនិងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង</p> <p>អ្នកទទួលបានការ/បន្តនិងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង</p>	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គភាពអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>ទទួលបានបន្ទុកខាងផ្នែកសុវត្ថិភាពនិងសុខភាពក៏ដូចជាក្រសួងដើម្បីពិនិត្យ តាមដាននិងអនុវត្តន៍នូវផែនការសុវត្ថិភាពនិងសុខភាព</p> <ul style="list-style-type: none"> ការប្រុងប្រយ័ត្នពិសេសរួមទាំងការផ្តល់នូវការបង្កើនភាពស្អាតនៅទីតាំងការដ្ឋានសម្រាប់កម្មករនឹងធានាថាពុំមានការរស់នៅកកកុញហើយកន្លែងបរិភោគត្រូវចៀសវាងគម្លាតសង្គមឲ្យបានខ្ជាប់ខ្ជួន ត្រូវជួលកម្លាំងពលកម្មគ្មានជំនាញពីមូលដ្ឋានតាមភូមិដើម្បីចៀសវាងរាល់ការនាំកម្លាំងពីខាងក្រៅ ហើយកម្មករមានជំនាញដែលមិននៅក្នុងមូលដ្ឋាន គេត្រូវជៀសវាង ការប្រាស្រ័យ ទាក់ទងគ្នាជាមួយអ្នកភូមិជិតស្និទ្ធ អ្នកដែលធ្វើការទាំងអស់នៅការដ្ឋានសំណង់នឹងត្រូវបានផ្តល់ដំណឹងជាបន្ទាន់នូវសញ្ញាណនៃកើតជំងឺកូវីដ១៩ទៅមន្ត្រីទទួលបន្ទុកខាងផ្នែកសុវត្ថិភាពនិងសុខភាពឬក៏អ្នកគ្រប់គ្រងការដ្ឋានជាបន្ទាន់ហើយរៀបចំឲ្យមានការដាក់ដោយឡែកដើម្បីចៀសវាងនូវការរីករាលដាលឆ្លងទៅអ្នកដទៃ មន្ត្រីផ្នែកសុវត្ថិភាពនិងសុខភាពនៅការដ្ឋាននឹងមានឧបករណ៍វាស់កំដៅ (ឌីជីតលថៃកម្មវិធីត្រ) ដើម្បីឱ្យពួកគេអាចពិនិត្យសីតុណ្ហភាពចំពោះកម្មករនិងសញ្ញាណនៃជំងឺ 			
ការដំណើរការនិងការថែទាំ							
ការថែទាំផ្លូវបេតុងអាមេបន្ទាប់ពីការចាក់បេតុងថ្មីនៃផ្លូវបេតុងអាមេ	យានយន្តគ្រប់ប្រភេទទាំងអស់ដែលធ្វើដំណើរឆ្លងកាត់នៅលើផ្លូវបេតុងអាមេបន្ទាប់ពីការចាក់បេតុងអាមេហើយភ្លាមៗ (មិនអនុញ្ញាតឲ្យបើកបរ)	D3	រយៈពេលខ្លី	<ul style="list-style-type: none"> ថែទាំ/ស្រោចទឹកលើផ្លូវបេតុងអាមេនិងប្រើប្រាស់សម្ភារៈដែលជក់ទឹកដើម្បីគ្របនិងរក្សាសំណើមប្រើរយៈពេលមួយសប្តាហ៍។ ប្រើបង្គោលបេតុងឬឈើដើម្បីរារាំងមិនឲ្យយានយន្តឆ្លងកាត់ផ្លូវបេតុងអាមេរយៈពេល ២១ ថ្ងៃបន្ទាប់ពីចាក់បេតុងអាមេ។ រីឯយានយន្តឆ្លងនឹងអនុញ្ញាតឱ្យប្រើប្រាស់បន្ទាប់ពីចាក់កុងហើយ២៨ ថ្ងៃ។ សម្រាប់ម៉ូតូគ្មាន 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្តនិងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង ⁶	រយៈពេល ⁷	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				សណ្តោងគឺអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវបេតុងអាមេបន្ទាប់ពីចាក់បេតុងហើយពីរបីថ្ងៃ			
សុវត្ថិភាពផ្លូវថ្នល់	អ្នកធ្វើដំណើរជាទូទៅនិងអ្នកបើកបរឆ្លងកាត់តាមផ្លូវ	D4	រយៈពេលវែង	<ul style="list-style-type: none"> ផ្តល់ស្លាកសញ្ញាផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់ ស្លាកសញ្ញាព្រមាន នៅមុខការដ្ឋានផ្លូវកំពុងសាងសង់ ផ្តល់អ្នកលើកទង់ដើម្បីគ្រប់គ្រង/ ចាត់ចែងចរាចរណ៍ក្នុងពេលសាងសង់។ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គភាពអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ចរាចរណ៍និងការគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ	ផ្លូវល្អស្អាត អ្នកបើកបរនឹងបើកបរលឿន ជាពិសេសអ្នកបើកបរស្រវឹង	D3	រយៈពេលវែង	<ul style="list-style-type: none"> ផ្តល់ស្លាកសញ្ញាចរាចរណ៍នៅកន្លែងកែងប្លុកកែងកោងជាពិសេសនៅត្រង់សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារឬតំបន់ទីផ្សារ សម្ភារៈសុវត្ថិភាពផ្លូវថ្នល់រួមមានស្លាកសញ្ញាចរាចរណ៍ជាពិសេសនៅកន្លែងកែងកោង សាលារៀន មន្ទីរពេទ្យនិងផ្សារត្រូវមានរាំងនិងលាក់ទប់ល្បឿន សម្រាប់បន្ថយល្បឿនជាពិសេសនៅត្រង់សាលារៀនមន្ទីរពេទ្យវត្តអារាមវិហារនិងតំបន់ទីផ្សារ ការយល់ដឹងជាសាធារណៈនិងយុទ្ធនាការស្តីអំពីស្លាកសញ្ញាចរាចរណ៍និងច្បាប់ចរាចរណ៍របស់ជាតិជាការអប់រំដល់សហគមន៍យល់ដឹងទៅលើចរាចរណ៍ដូច្នោះគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវបានកាត់បន្ថយនិងជៀសវាងបាន 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ អ្នកបើកបរ	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គភាពអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

ឧបសម្ព័ន្ធទី៤៖ ផែនការគ្រប់គ្រងបរិស្ថាននិងសង្គមទូទៅសម្រាប់ស្រះទឹកសហគមន៍

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង ^៨	រយៈពេល ^៩	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
អំឡុងពេលរៀបចំគម្រោង និង មុនពេលសាងសង់							
អនុគម្រោងមានផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុនាពេលអនាគត	សីតុណ្ហភាពកើនឡើង នាំឲ្យមានរំហូតទឹកប៉ះពាល់ដល់ការស្តុកទឹកក្នុងស្រះទឹក។	D3	រយៈពេលវែង	<ul style="list-style-type: none"> គំនូរឬដំបូងក្រោយនៃស្រះទឹកសាងសង់ថ្មីនិងចាស់ នឹងត្រូវបានដាក់បញ្ចូលនូវរាល់អនុសាសន៍ល្អៗដែលជាប់ពាក់ព័ន្ធនិងសេចក្តីបញ្ជាក់បទដ្ឋានបច្ចេកទេសនិងគោលការណ៍ណែនាំ ដើម្បីតម្រូវទៅតាមប្រភេទស្រះទឹក។ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
យន្តការទទួលបណ្តឹងតវ៉ា	ឃុំសង្កាត់មានយន្តការទទួលពាក្យបណ្តឹងស្រាប់ ក្នុងប្រអប់តម្លាភាព។ ក្រសួងបណ្តុះបណ្តាលពីយន្តការទទួលបណ្តឹងដល់មន្ទីរពាក់ព័ន្ធសម្រាប់អនុគម្រោងនីមួយៗ	D1	រយៈពេលខ្លី	ចាត់វិធានការជាបន្ទាន់ពីក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់បណ្តឹងណាមួយទាក់ទងនិងការសាងសង់ស្រះទឹក	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នករងផលប៉ះពាល់/អ្នកបរិច្ចាគសម្រាប់អនុគម្រោងស្រះកែលម្អនិងសាងសង់ថ្មី	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង

^៨ ចំណាត់ថ្នាក់នៃការកើតមានឡើងត្រូវបានកំណត់ដូចតទៅ៖ (i) D1: គ្មានផលប៉ះពាល់ពីអនុគម្រោង; (ii) D2: ផលប៉ះពាល់តិចតួចកើតមានឡើង (iii) D3: ផលប៉ះពាល់ជាមធ្យម (iv) D4: ផលប៉ះពាល់ច្រើននិងកើតមានឡើង (+) ទទួលផល
^៩ រយៈពេលខ្លី តិចជាង១ឆ្នាំ។ រយៈពេលមធ្យម ពី១ឆ្នាំ ទៅ៣ឆ្នាំ។ រយៈពេលវែង ពី៣ឆ្នាំឡើងទៅ។

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
បញ្ចូលផែនការគ្រប់គ្រងបរិស្ថាននិងសង្គមក្នុងឯកសារដេញថ្លៃនិងកិច្ចសន្យា	វិធានការបរិស្ថាននិងសង្គមត្រូវបានកំណត់សញ្ញាណនៅក្នុងផែនការគ្រប់គ្រងបរិស្ថាននិងសង្គម ចាំបាច់ត្រូវដាក់រួមបញ្ចូលជាមួយនិងឯកសារដេញថ្លៃដែលនឹងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព	D3	ពេលដាក់ដេញថ្លៃ	<ul style="list-style-type: none"> ឯកសារកិច្ចសន្យា: រាប់បញ្ចូលផែនការគ្រប់គ្រង បរិស្ថាននិងសង្គម នៅក្នុងឯកសារដេញថ្លៃនិងតម្រូវការសម្រាប់រៀបចំផែនការគ្រប់គ្រងបរិស្ថាននិងសង្គមរបស់អ្នកទទួលការ រួមមានលក្ខខណ្ឌពិសេសនៃកិច្ចសន្យាសម្រាប់ការពារធនធាន(ទឹក ដី និងខ្យល់) និងអនុវត្តជាមួយនឹងតម្រូវការកិច្ចការពារសុវត្ថិភាពសង្គម 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	ទីប្រឹក្សារៀបចំគម្រោងនិងក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោង
ដើមឈើហូបផ្លែនិងឈើមានតម្លៃនៅតាមមាត់ស្រះដែលត្រូវកាប់ចោល	ឈើហូបផ្លែនិងឈើមានតម្លៃនៅតាមមាត់ស្រះទឹកសហគមន៍	D2	រយៈពេលមធ្យម	<p>ការកាប់ឆ្ការដើមឈើគួរតែជៀសវាងដែលអាចធ្វើទៅបាន។ បើជៀសវាងមិនបាន ការកាប់ឆ្ការឈើចាំបាច់ត្រូវដាំឡើងវិញ។ តម្លៃនៃការដាំដើមឈើឡើងវិញនឹងរាប់បញ្ចូលនៅក្នុងតម្លៃរបស់គម្រោងដែលលើកឡើង</p> <ul style="list-style-type: none"> ពិភាក្សាជាមួយនិងសហគមន៍ក៏ដូចជាអាជ្ញាធរមូលដ្ឋានឃុំក្នុងពេលរៀបចំគម្រោងដើម្បីលើកឡើងឱ្យមានការយល់ដឹងជាសាធារណៈ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គម	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកទទួលបាន	អ្នកណាត្រួតពិនិត្យ
ការបាត់បង់ឈើធម្មជាតិ/តំបន់ការពារនៅកន្លែងដែលត្រៀមទុកសម្រាប់រណ្តៅដី	បើសិនរណ្តៅដីដែលបានគ្រោងទុកស្ថិតក្នុងតំបន់ការពារ/ឈើធម្មជាតិ	D2	រយៈពេលមធ្យម	<ul style="list-style-type: none"> កំណត់ទីតាំងចុងក្រោយសម្រាប់តំបន់រណ្តៅដី ដើម្បីចៀសវាងនូវផលប៉ះពាល់ជាវិជ្ជមានទៅលើដីភាពរបស់ប្រជាជននិងផលប៉ះពាល់ដើមឈើ។ រួមបញ្ចូលនៃការដាំដើមឈើឡើងវិញនៅក្នុងការរៀបចំ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលបានការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ
ការបាត់បង់ដីកសិកម្មសម្រាប់រណ្តៅដី	បើសិនរណ្តៅដីដែលបានគ្រោងទុកស្ថិតក្នុងដីកសិកម្ម (ដីមានជីជាតិ)	D2	រយៈពេលមធ្យម	<ul style="list-style-type: none"> កំណត់អត្តសញ្ញាណទីតាំងចុងក្រោយសម្រាប់តំបន់រណ្តៅដី ដើម្បីចៀសវាងនូវផលប៉ះពាល់ជាវិជ្ជមានទៅលើដីភាពរបស់ប្រជាជននិងតំបន់ការពារ។ រួមបញ្ចូលនៃការដាំដើមឈើឡើងវិញនៅក្នុងការរៀបចំអនុគម្រោង 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលបានការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ
កន្លែងមានគ្រាប់មីននិងយុទ្ធភ័ណ្ណមិនទាន់ផ្ទុះ	អនុគម្រោងសាងសង់នឹងកើតឡើងនៅតំបន់ដែលពុំមានមីននិងយុទ្ធភ័ណ្ណមិនទាន់ផ្ទុះមិនមានភាពប្រថុយប្រថានទេ។ តែតំបន់រណ្តៅដីដែលមិនដឹងច្បាស់ថាអាចនឹងទទួលបានផលប៉ះពាល់ដោយគ្រាប់មីននិងយុទ្ធភ័ណ្ណមិនទាន់ផ្ទុះ	D3	រយៈពេលមធ្យម	អនុគម្រោងដែលត្រូវស្តារឡើងវិញលើផ្លូវដែលមានស្រាប់ដោយពុំមានការពង្រីក។ ទោះយ៉ាងណាការប្រថុយប្រថាននឹងកើតមានឡើងតាំងពីមានមីនកប់ជ្រៅអាចផ្ទុះដោយគ្រឿងចក្រធុនធ្ងន់ ឧទាហរណ៍ដូចនៅប៉ៃលិននិងកោះកុង។ ដូច្នេះការប្រជុំពិភាក្សាជាមួយសហគមន៍មូលដ្ឋាននឹងត្រូវ	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលបានការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល ^១	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
	(ប្រសិនបើមាននៅក្នុងតំបន់នោះ)។ អនុគម្រោងនៅខេត្តប៉ៃលិន និងកោះកុងនឹងត្រូវប្រជុំពិភាក្សា និងវាយតម្លៃ អំពីគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទីតាំងអនុគម្រោង រណ្តៅដីនៅមិនទាន់ដឹងនៅឡើយ ដូច្នេះហើយអាចមានគ្រោះថ្នាក់។			បានរៀបចំឡើងដើម្បីឲ្យបានច្បាស់លាស់ថាតើមានភាពប្រថុយប្រថានទៅលើយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនដែរឬទេ។ • ក្នុងការប្រជុំពិភាក្សាជាសាធារណៈ ចំណេះដឹងពីមូលដ្ឋានអំពីមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវបានពិចារណាប្រសិនបើចាំបាច់ត្រូវវាយការណ៍ទៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។			
ទឹកនៃឆ្នេរមានផ្ទុះសព និងកន្លែងបូជាសព	ផ្ទះដីឬចេតិយនៅក្នុងវត្តអារាម ឬកន្លែងធម្មតានៅក្បែរប្រតិបត្តិស្រះសហគមន៍	D3	រយៈពេលវែង	• ជៀសវាងឬបន្ថយផលប៉ះពាល់ដោយលើកទំនប់ទប់ជុំវិញស្រះកុំឲ្យទឹកជុំវិញហូរចូល	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ
ការចាំបាច់ត្រូវដោះស្រាយផលប៉ះពាល់ និងបញ្ហាដីធ្លី	ទ្រព្យសម្បត្តិឯកជនរួមមានដីធ្លី និងដើមឈើមានប្រយោជន៍សេដ្ឋកិច្ច។	D3	រយៈពេលវែង	• ក្នុងផែនការដោះស្រាយផលប៉ះពាល់ (បើសិនជាមាន) បើមិនអញ្ចឹងរៀបចំ DDR	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាសង្គមរបស់ក្រសួងនិងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
អំឡុងពេលពេលសាងសង់							
អាចម៍ដីនិងសំណល់ពីការកកាយ ដីស្រះ និងសំណង់ផ្សេងៗ	ការស្តារនិងសាងសង់ ស្រះទឹកសហគមន៍	D2	រយៈពេលខ្លី	<ul style="list-style-type: none"> អាចម៍ដីនឹងប្រើប្រាស់ សម្រាប់ទំនប់ជុំវិញស្រះ និងផ្លូវចូលស្រះ ទឹកនិងផ្នែកផ្សេងៗទៀតនៃស្រះ បើសិនយានយន្តដឹកអាចម៍ដី និងសំណល់ផ្សេងៗ កាត់តាមតំបន់ប្រជាពលរដ្ឋរស់នៅ កកកុញ ត្រូវគ្របឲ្យជិត កង់ឡានត្រូវលាងឲ្យជ្រះមុនចេញដំណើរ។ អ្នកទទួលការត្រូវរកទីតាំង ចាក់ចោលអាចម៍ដីនិងសំណល់ផ្សេងៗ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ
ការបង្កើនផលិតផល	ផលិតផលមកពី ការដឹកជញ្ជូនសម្ភារៈសំណង់ និងទំនិញ (អ្នកទទួលការ អ្នកធ្វើដំណើរ អ្នកបើកបរ និងអ្នកបញ្ជាដំណើរការគ្រឿងចក្រ	D2	រយៈពេលខ្លី	<p>ស្រោចទឹកផ្លូវយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃនៅត្រង់កន្លែងដែលមិនបានចាក់កៅស៊ូ នៅកន្លែងឆ្លងកាត់និងកន្លែងដែលមានគំនរក្រសួងខ្សែបង្ហាញការស្រោចទឹកនៅពេលដែលមានខ្យល់បក់ខ្លាំង។</p> <p>ក្នុងពេលបកផ្លូវនិងក្នុងពេលចាក់បំពេញដីមានការស្រោចទឹកដើម្បីទប់ផលិតផល។</p> <p>ត្រួតពិនិត្យល្បឿនយានយន្តនៅតិចជាង ២០គមក្នុងមួយម៉ោង នៅកន្លែង</p>	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				ដែលពុំមានចាក់កៅស៊ូ។ បិទប្រកាសនៅការដ្ឋានសាងសង់ ដាក់តាំងនៅការកំណត់ល្បឿននៅក្នុងតំបន់ទាំងនេះ។ យានយន្តដឹកសម្ភារៈសំណង់ដូចជាជីក្រូសត្រូវគ្របឲ្យបានត្រឹមត្រូវ			
សំលេងនិងរំញ័រ	សំឡេងបណ្តាលមកពីការប្រមូលផ្តុំម៉ាស៊ីនធ្វើការស្រុះគ្នានៅកន្លែងមួយ ការឆ្លងកាត់របស់យានយន្តបណ្តាលមានផលប៉ះពាល់គឺវិខានដល់សុខភាព។ សំឡេងនៅក្បែរសាលារៀន មណ្ឌលសុខភាព វត្ត វិខាន ដល់សេវាផ្សេងៗ	D2	រយៈពេលខ្លី Short-term	ការដ្ឋានសាងសង់បន្ទាប់ពីម៉ោង ៦ល្ងាចនៅក្នុងចម្ងាយ២០០មទៅដល់លំនៅដ្ឋានត្រូវបានហាមឃាត់ជាក់ហ៊ុត ក្នុងពេលថ្ងៃ ការសាងសង់ គឺអ្នកទទួលការនឹងត្រូវធានាថាមានការទប់សំឡេងកុំឲ្យវិខានក្នុងចម្ងាយ ៥០ ម៉ែត្រពីការដ្ឋានសាងសង់	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ
ការបង្កើតសំណល់រឹងនិងសំណល់រាវ	សំណល់រឹងដែលចេញមកពីជំរុំការដ្ឋានសាងសង់ ផ្ទះបាយនិងលាមកមនុស្សនិងសំណល់ពីសម្ភារៈសំណង់។	D2	រយៈពេលខ្លី Short-term	ការគ្រប់គ្រងសំណល់រឹងនិងសំណល់រាវដែលចេញពីការដ្ឋានសំណង់អនុឡោមទៅនឹងបទប្បញ្ញត្តិផ្សេងៗរបស់រាជរដ្ឋាភិបាលរួមមាន ការប្រមូល ផ្តល់សេវា ការដឹកជញ្ជូន ការប្រើប្រាស់ឡើងវិញនិងការចាក់ចោលនូវសំណល់។ រៀបចំឲ្យច្បាស់លាស់ សម្រាប់ទុកដាក់ និងដឹកជញ្ជូន សំណល់គ្រោះថ្នាក់ និងសំណល់ធម្មតាទៅទីលាន	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>ចោលសំរាម ដែលបានអនុម័តដោយមន្ទីរបរិស្ថានខេត្ត ទុកដាក់សំណល់រឹងនៅក្នុងកុងតឺន័រ មានគម្រប ឲ្យនៅដាច់ឆ្ងាយ ២៥ម៉ែត្រពីប្រភពទឹកលើដីកន្លែងផ្គត់ផ្គង់ទឹក និងតំបន់ដែលរងទទួលផលប៉ះពាល់ពីរបៀបធម៌ និងអេកូឡូស៊ី</p> <p>ហាមមិនឲ្យដុតសំរាមគ្រប់ពេលវេលាផ្តល់នូវឃាសយន្ត/អ្នកបើកបរឲ្យមានចង់សំរាមសម្រាប់ប្រមូលនូវសំណង់និងការពារនូវការបោះចោលមិនត្រឹមត្រូវ ពិសេសយកចិត្តទុកដាក់ការពារមិនឲ្យចូលទៅក្នុងផ្លូវទឹក រួមទាំងប្រពន្ធបង្ហូរនិងប្រឡាយចំហរ។</p> <p>កាលវិភាគនៃការប្រមូលសំណល់រឹងនិងរាវត្រូវតែបង្កើតឡើងទៅតាមការដ្ឋាននីមួយៗនិងត្រូវសំអាតដែលអាចធ្វើទៅបាន។</p> <p>ប្រេងលិចឆ្ងាយត្រូវតែសម្អាត ដីដែលមានប្រឡាក់ប្រេងត្រូវតែយកចេញឲ្យអស់ពីការដ្ឋាន។</p>			

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល ^១	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
ផែនការសុវត្ថិភាពនិងសុខភាពបរិស្ថានរបស់សហគមន៍	បណ្តាលមកពីគ្រឿងចក្រនិងដំណើរការសម្ភារៈឧបករណ៍សាងសង់ក្នុងពេលអនុវត្តសំណង់ស៊ីវិល	D2	រយៈពេលខ្លី Short-term	<p>អ្នកទទួលបានការត្រូវរៀបចំផែនការសុវត្ថិភាពនិងសុខភាពបរិស្ថានរបស់សហគមន៍ដោយមានការពិភាក្សាជាមួយនឹងសហគមន៍ដែលទំនងរងផលប៉ះពាល់នឹងអាជ្ញាធរមូលដ្ឋានរួមមាន៖</p> <p>ការរឹតបន្តឹងការចេញចូលទៅការដ្ឋានសាងសង់ ជាក់ប៉ាវ៉ាស់ មានភ្លើងបំភ្លឺពេលយប់និងស្លាកសញ្ញានៅត្រង់កន្លែងជីកប្រឡាយចំហរឬការកកាយផ្សេងៗ</p> <p>ដំឡើងស្លាកសញ្ញាចរាចរណ៍ដូចជាពាក្យថា (សុវត្ថិភាពជាចម្បងការដ្ឋានកំពុងសាងសង់នៅតំបន់សាងសង់)</p> <p>រក្សាទុកប្រកបដោយផ្លូវនិងផ្លូវរាងអាចឆ្លងកាត់បានដល់អ្នកធ្វើដំណើរដើម្បីជៀសវាងការស្ទះចរាចរណ៍</p> <p>-ការចតនៅកន្លែងដែលគ្រោងទុកសម្រាប់ចំណត</p> <p>ផ្លូវរាងត្រូវតែផ្តល់ឲ្យអាចធ្វើដំណើរបានចំពោះអ្នកធ្វើដំណើរគ្រប់រូបកម្មករចាំបាច់ត្រូវយល់ដឹងដូចតទៅ៖</p>	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលបានការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>គ្មានគ្រឿងស្រវឹង/គ្រឿងញៀននៅការដ្ឋាន</p> <p>គ្មានសំឡេងខ្លាំងនៅការដ្ឋាន</p> <p>គ្មានសកម្មភាពដែលមិនស្របច្បាប់ដូចជាល្បែងស៊ីសង ការបរបាញ់សត្វនៅក្នុងការដ្ឋាន ការដើរឆ្លងកាត់នៅតំបន់ឯកជនឬក៏តំបន់ពាណិជ្ជកម្មនៅក្បែរការដ្ឋានហាមចោលសំរាមពាសវាលពាសកាល</p>			
<p>ផែនការសុវត្ថិភាពនិងសុខភាពបរិស្ថានការងារ</p>	<p>បុគ្គលិកនិងកម្មករមានផលប៉ះពាល់អំពីសុវត្ថិភាពនិងសុខភាពបរិស្ថានការងារក្នុងពេលសាងសង់សំណង់ស៊ីវិល</p>	<p>D2</p>	<p>រយៈពេលខ្លី</p>	<ul style="list-style-type: none"> • ផែនការសុវត្ថិភាពនិងសុខភាពបរិស្ថានត្រូវផ្តល់ឲ្យរួមមាន៖ ការផ្តល់ឧបករណ៍សម្ភារៈការពារខ្លួនដូចជា មួកសុវត្ថិភាពស្រោមដៃសុវត្ថិភាព អាវចាំងពន្លឺ ប្រដាប់ទប់ត្រចៀក ផ្តល់វគ្គបណ្តុះបណ្តាលអំពីសុវត្ថិភាពនិងសុខភាពការងារដល់កម្មករទាំងអស់ ត្រូវមានវិធានការសង្គ្រោះបន្ទាន់ការបង្ការពីជំងឺគ្រុនចាញ់ រាកមូលនិងជំងឺហ៊ីវ/អេដស៍ វគ្គបណ្តុះបណ្តាលអំពីសង្គ្រោះបន្ទាន់និងសម្ភារៈរូបវន្តសុខភាពនៅការដ្ឋាននិងនៅជុំវិញកម្មករ 	<p>បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង</p>	<p>អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង</p>	<p>អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ</p>

ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាននិងសង្គម

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល ^១	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				ផ្តល់ទឹកស្អាតនិងបង្គន់អនាម័យជូនដល់កម្មករទាំងពីរភេទអ្នកទទួលការត្រូវបញ្ចូលផែនការសុវត្ថិភាពនិងសុខភាព ការអប់រំជូនដល់កម្មករនិងបុគ្គលិកអំពីជំងឺកាមរោគបើមាន			
ការបង្កើតមុខរបរនៅមូលដ្ឋាន	អ្នកទទួលការអាចនាំកម្មករពីខាងក្រៅចូលមកក្នុងពេលសាងសង់	(+)	រយៈពេលខ្លី	<ul style="list-style-type: none"> អ្នកទទួលការនិងអ្នកទទួលការបន្តត្រូវលើកទឹកចិត្តជួល កម្មករដែលគ្មានជំនាញពីមូលដ្ឋានភូមិឃុំដែលជាទីតាំងគម្រោង រួមទាំងស្រ្តីផង 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំសំណង់	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ
ការអនុវត្តនៅជំរុំកម្មករនិងកម្មករសំណង់	ការបំពុលទឹក ដី សំណល់និងបញ្ហាសង្គម	D2	រយៈពេលខ្លី	<ul style="list-style-type: none"> ប្រសិនបើជំរុំកម្មករត្រូវបានបង្កើតឡើងនៅការដ្ឋាន នោះអ្នកទទួលការនឹងរៀបចំផែនការគ្រប់គ្រងដែលរួមមាន៖ <ul style="list-style-type: none"> ផែនទីបង្ហាញអំពីជំរុំ សម្ភារៈរូបវន្តសង្គម និងកន្លែងសង្គ្រោះបន្ទាន់ សម្ភារៈរូបវន្តនៃការស្នាក់នៅរួមមានការបែងចែកបង្គន់អនាម័យ សម្រាប់បុរសនិងស្រ្តីផ្សេងពីគ្នា មានប្រពន្ធបង្ហូរទឹកសំអុយគ្រប់គ្រាន់ដើម្បីបង្ការការលិចទឹក សន្តិសុខសុវត្ថិ 	បានបញ្ចូលនៅក្នុងតម្លៃរៀបចំអនុគម្រោង	អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>ភាព រួមមានគោលការណ៍គ្មានអាវុធ ជាតិផ្ទុះ ការចោលសំរាម</p> <p>-បង្គន់បន្ទោបង់ត្រូវបិទនៅឆ្ងាយពី ប្រភពទឹកលើដីចម្ងាយប្រមាណ ២០០ ម៉ែត្រហើយនៅក្នុងស្ថានភាពដីសម រម្យនិងនៅលើកម្ពស់ទឹកលើដី</p> <p>-ការសម្អាតនិងមានកាលវិភាគសម្រាប់ សម្អាតបង្គន់ ត្រូវតែបង្កើតឡើង ហើយ អនុវត្តដើម្បីធានាថាបង្គន់របស់កម្មករ ស្អាតសម្រាប់គ្រប់ពេលវេលា</p> <p>-ផ្តល់នូវឧបករណ៍ពន្លត់អគ្គីភ័យនៅ គ្រប់ការដ្ឋានទាំងអស់និងមាន សញ្ញាណបង្ហាញអគ្គីភ័យគ្រប់គ្រាន់។</p> <p>-មានផែនការថាជំរុំកម្មករនឹងត្រូវស្តារ ឡើងវិញដូចលក្ខណៈដើមបន្ទាប់ពីការ សាងសង់រួចរាល់។</p> <ul style="list-style-type: none"> • ប្រសិនបើជំរុំកម្មករមិនមានទេ (នៅ ផ្ទះជួល) អ្នកទទួលការនឹងពុំ ចាំបាច់មានផែនការគ្រប់គ្រងទេ <p>-ប៉ុន្តែត្រូវធានាថា មានធុងសំរាម សម្រាប់កម្មករ</p>			

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>-ផ្តល់នូវសម្ភារៈរូបវន្តសង្គមរួមមានទឹកសម្រាប់បោកគក់ និងទទួលទាន និងសម្ភារៈរូបវន្តផ្សេងៗទៀតសម្រាប់បុរសនិងស្ត្រី</p> <p>-ផ្តល់បង្គន់សម្រាប់កម្មករជាបុរសនិងស្ត្រីដោយមានការសម្អាតតាមកាលវិភាគឲ្យបានត្រឹមត្រូវ</p> <p>-អ្នកទទួលការនឹងត្រូវផ្តល់អាទិភាពទៅដល់ការជួលកម្លាំង ពលកម្មនៅមូលដ្ឋាននិងបញ្ជាក់អំពីភស្តុតាងតើកិច្ចខិតខំប្រឹងប្រែងប្រមូលកម្លាំងក្នុងមូលដ្ឋានត្រូវបានធ្វើឡើង</p> <ul style="list-style-type: none"> • អ្នកទទួលការនឹងផ្តល់វគ្គបណ្តុះបណ្តាលជូនចំពោះកម្មករសំណង់ដោយមានកាលវិភាគសម្រាប់វគ្គបណ្តុះបណ្តាល៖ <ul style="list-style-type: none"> -ការយល់ដឹងអំពីជំងឺហ៊ី/អេដស៍ -ច្បាប់នៃប្រទេសកម្ពុជាការនាំចូលកម្លាំងពលកម្មទាក់ទងទៅនឹងការបញ្ចេញនេសាទនឹងច្បាប់អំពីចរាចរណ៍ ផ្លូវគោក 			

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				-យន្តការទទួលពាក្យបណ្តឹង៖ តើគួរទាក់ទងជាមួយនឹងអ្នករងផលប៉ះពាល់ដែលគាត់ត្រូវរៀបចំការប្តឹងតវ៉ាយ៉ាងដូចម្តេចទៅកម្មករ។ -សុវត្ថិភាពនិងសុខភាពការងារ ហើយនិងនីតិវិធីសង្គ្រោះបន្ទាន់ -ការបង្ការជំងឺកូរ៉េត សុខភាពនិងសុវត្ថិភាព			
អំពើហិង្សាទាក់ទងនឹងយេនឌ័រ	បរិយាកាសកន្លែងការងារគ្មានសុវត្ថិភាព ដោយសារការប្រព្រឹត្តិដែលមានលក្ខណៈយាយី រំលោភបំពាន និងហិង្សា	D2	រយៈពេលខ្លី	អ្នកទទួលបានការនឹងតម្រូវឱ្យរក្សាបរិយាកាសការដ្ឋានមានសុវត្ថិភាពនិងសន្តិសុខដោយពុំមានការអត់ឱនចំពោះ ហិង្សាទាក់ទងនឹងយេនឌ័រ ការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាននិងការបៀតបៀនផ្លូវភេទ ដោយធានាថា - អ្នកទាំងអស់គ្នាគោរពគ្នានិងពុំមានការរើសអើងទៅលើក្រុមណាមួយ ដូចជា ក្រុមស្ត្រី អ្នកស្រឡាញ់ ជនមានពិការភាពកម្មករចំណាកស្រុកឬកុមារ -ពុំមានការអត់ឱននៃការបៀតបៀនផ្លូវភេទរួមមានការកេងចំណេញផ្លូវភេទដែលមិនត្រូវបានស្វាគមន៍ ការស្នើដាក់		អ្នកទទួលការ/បន្ត និងទីប្រឹក្សាបរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ


សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>លក្ខខណ្ឌដោះដូរដើម្បីបំពេញចំណង់ផ្លូវភេទ និងការប្រព្រឹត្តិដោយពាក្យសម្តីឬកាយវិការទាក់ទងនឹងផ្លូវភេទដែលមិនត្រូវបានស្វាគមន៍ ជាពិសេសអ្នកមានអាយុក្រោម១៨ឆ្នាំ។</p> <ul style="list-style-type: none"> -មានការចូលរួមដោយគោរពពីសហគមន៍/អ្នករងផលប៉ះពាល់ដោយពុំមានការបំភិតបំភ័យសម្បត្តិ និងគំរាមកំហែង -ការសេពគ្រឿងញៀន និងគ្រឿងស្រវឹងត្រូវបានហាមឃាត់ក្នុងពេលកម្មករកំពុងបំពេញការងារនិងធានាថាកម្មករទាំងអស់វិលត្រឡប់ទៅជុំវិញកម្មករវិញមិនយឺតជាងម៉ោង១០យប់ -កម្មករទាំងពីរភេទយល់ដឹងអំពីសិទ្ធិរបស់ខ្លួន និងយន្តការដែលអាចរាយការណ៍ពីអំពើហិង្សាដែលកើតឡើង។ 			

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល ^១	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
ការរីករាលដាលនៃជំងឺ កូវីដ១៩	ការរីករាលដាលនៅទូទាំង ពិភពលោកនិងទូទាំងប្រទេស	D4	រយៈពេល វែង	អ្នកទទួលបានការនឹងផ្តល់នូវសុវត្ថិភាព ភាពងាយស្រួល នៃការស្នាក់នៅ ផ្ទះ បាយ កន្លែងញ៉ាំបាយ បង្គន់អនាម័យ និងបន្ទប់មានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងស្អាត បន្ទប់ទឹកមានសាប៊ូសម្រាប់ លាងដៃ ការផ្គត់ផ្គង់ឧបករណ៍សង្គ្រោះ បន្ទាន់និងឧបករណ៍ការពារខ្លួនជូន ចំពោះកម្មកររួមទាំងម៉ាស់ ជុំវិញជំរុំកម្ម ករត្រូវរក្សាភាពស្អាតដើម្បីការពារនៃ ការរីករាលដាលនៃជំងឺឆ្លងពីសត្វល្អិត និងអសិរពិសមន្ត្រីទទួលបន្ទុកខាង ផ្នែកសុវត្ថិភាពនិងសុខភាពត្រូវបាន បណ្តុះបណ្តាលហើយនឹងត្រូវបានចាត់ តាំងដោយអ្នកទទួលបានការដើម្បីធានានូវ ការអនុវត្តឲ្យបានត្រឹមត្រូវពីបរិស្ថានពី កម្មវិធីសុវត្ថិភាពនិងសុខភាពបរិស្ថាន រួមទាំងវគ្គបណ្តុះបណ្តាលកម្មករក្នុង ពេលសាងសង់សម្រាប់សន្តិសុខនិង សណ្តាប់ធ្នាប់ត្រូវបានថែរក្សាក្នុងជំរុំ កម្មករនិងចៀសវាងនូវបញ្ហាជម្លោះ សង្គមជាមួយនិងអ្នកភូមិ ជំរុំកម្មករ មានវិន័យនិងអនុវត្តឲ្យបានជាប់លាប់	បានបញ្ចូលនៅក្នុង តម្លៃរៀបចំអនុគម្រោង	អ្នកទទួលបានការ/បន្ត និងទីប្រឹក្សា បរិស្ថាននិងសង្គមរបស់ក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំ ស្រុក) អង្គការអនុវត្តគម្រោង និង គ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិង អនាម័យ

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>រួមទាំងបម្រាមគោចរពេលយប់ ផែនការសុវត្ថិភាពនិងសុខភាពរបស់ អ្នកទទួលការនឹងត្រូវបានធ្វើបច្ចុប្បន្ន ភាពនិងដើម្បីឆ្លុះបញ្ចាំងនូវវិធានការ កាត់បន្ថយភាពប្រថុយប្រថានទាក់ទិន ទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយទាំងនេះចាំបាច់ត្រូវតែពិនិត្យ ឡើងវិញដោយអ្នកជំនាញខាងផ្នែក កិច្ចការសុវត្ថិភាពបរិស្ថានដើម្បីផ្តល់នូវ អនុសាសន៍ទៅអ្នកទទួលការដែល មានមន្ត្រីទទួលបន្ទុកខាងផ្នែកសុវត្ថិ ភាពនិងសុខភាពក៏ដូចជាក្រសួងដើម្បី ពិនិត្យតាមដាននិងអនុវត្តន៍នូវផែនការ សុវត្ថិភាពនិងសុខភាព</p> <p>ការប្រុងប្រយ័ត្នពិសេសរួមទាំងការផ្តល់ នូវការបង្កើនភាពស្អាតនៅទីតាំង ការដ្ឋានសម្រាប់កម្មករនឹងធានាថាពុំ មានការរស់នៅកកកុញហើយកន្លែង បរិភោគត្រូវចៀសវាងគម្លាតសង្គមឲ្យ បានខ្ជាប់ខ្ជួនត្រូវជួលកម្លាំងពលកម្ម គ្មានជំនាញពីមូលដ្ឋានតាមភូមិ ដើម្បី ចៀសវាងរាល់ការនាំកម្លាំងពីខាងក្រៅ</p>			

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
				<p>ហើយកម្មករមានជំនាញដែលមិននៅក្នុងមូលដ្ឋានគេត្រូវជៀសវាងការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកភូមិជិតស្និទ្ធ អ្នកដែលធ្វើការទាំងអស់នៅការដ្ឋានសំណង់នឹងត្រូវបានផ្តល់ដំណឹងជាបន្ទាន់នូវសញ្ញាណនៃកើតជំងឺកូវីដ១៩ទៅ មន្ត្រីទទួលបន្ទុកខាងផ្នែកសុវត្ថិភាពនិងសុខភាពឬក៏អ្នកគ្រប់គ្រងការដ្ឋានជាបន្ទាន់ហើយរៀបចំឲ្យមានការដាក់ដោយឡែកដើម្បីចៀសវាងនូវការរីករាលដាលឆ្លងទៅអ្នកដទៃមន្ត្រីផ្នែកសុវត្ថិភាពនិងសុខភាពនៅការដ្ឋាននឹងមានឧបករណ៍វាស់កំដៅ (ឌីជីថលទែកម៉ូម៉ែត្រ) ដើម្បីឱ្យពួកគេអាចពិនិត្យសីតុណ្ហភាពចំពោះកម្មករនិងសញ្ញាណនៃជំងឺ</p>			
<p>ការដំណើរការនិងការថែទាំ</p>							

សក្តានុពលផលប៉ះពាល់ និងបញ្ហានានា	សកាវៈនៃផលប៉ះពាល់	ការកើតមានឡើង*	រយៈពេល*	វិធានការកាត់បន្ថយ/កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម	តម្លៃ	អ្នកណាអនុវត្ត	អ្នកណាត្រួតពិនិត្យ
ស្រះទឹកនិងឧបករណ៍ផ្សេងៗ មិនដំណើរការ	<ol style="list-style-type: none"> 1. អណ្តូង 2. ដៃស្នប់ 3. ស្នប់ប្រើចរន្ត សូឡា/បន្ទះសូឡា 4. លូសម្រាប់ទឹកហូរចូល 5. ប្រព័ន្ធចំពោះទឹក 	D-4	រយៈពេលវែង	<ul style="list-style-type: none"> • អនុវត្តឲ្យមានប្រសិទ្ធភាព នូវដំណើរការនិងការថែទាំ តាមរយៈគ/កថែទាំ 	បានបញ្ចូលនៅក្នុងតម្លៃប្រតិបត្តិការនិងថែទាំអនុគម្រោង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) មន្ទីរពាក់ព័ន្ធនិងក្រសួង	អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) អង្គការអនុវត្តគម្រោង និងគ្រប់គ្រងគម្រោងផ្នែកទឹកស្អាតនិងអនាម័យ
មាត់ស្រះ ច្រោះ និងរលុះ	<ol style="list-style-type: none"> 1. ការដាំស្មៅ 2. ទំនប់ទឹក 3. របង 4. ជណ្តើរ 	D-4	រយៈពេលវែង	<ul style="list-style-type: none"> • ដាំស្មៅឡើងវិញ ដើម្បីធានាស្ថេរភាពមាត់ស្រះដោយគ/កថែទាំ • ថែទាំរបងឲ្យមានប្រសិទ្ធភាពដើម្បីការពារសត្វបំផ្លាញស្រះនិងជណ្តើរ 		អាជ្ញាធរមូលដ្ឋានមាន (ភូមិ ឃុំស្រុក) និងអ្នកប្រើប្រាស់	



DRAFT